

Sacombank

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

២០១៦



ធនាគារសាខា (ខេមបូឌា) ភីអិលស៊ី

របាយការណ៍របស់គណៈគ្រប់គ្រង និង
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
ដោយអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា និង
បទបញ្ញត្តិ និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

មាតិកា

ទំព័រ

ធនាគារ សាខាប៊ែរ (ខេមបូឌា) ភីអិលស៊ី

១
២ - ៣
៤ - ៥
៦ - ៧
៨ - ៩
១០ - ១១

ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាប៊ែរ (ខេមបូឌា) ភីអិលស៊ី
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
លំនាំដើមស្តីពីធនាគារ សាខាប៊ែរ (ខេមបូឌា) ភីអិលស៊ី
ព្រឹត្តិការណ៍សង្ខេប
បណ្តាញសាខាប្រតិបត្តិការ

រចនាសម្ព័ន្ធ

១២
១៣
១៤

តារាងរចនាសម្ព័ន្ធ
លំនាំស្តីពីក្រុមប្រឹក្សាភិបាល
លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

របាយការណ៍

១៥ - ១៩

របាយការណ៍របស់គណៈគ្រប់គ្រង

របាយការណ៍ហិរញ្ញវត្ថុ

២០
២១
២២
២៣
២៤
២៥ - ៦៣

របាយការណ៍របស់សវនករឯករាជ្យ
តារាងតុល្យការ
របាយការណ៍លទ្ធផល
របាយការណ៍បម្រែបម្រួលមូលធន
របាយការណ៍លំហូរសាច់ប្រាក់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមការងារបច្ចេកទេស

ប្រធានក្រុម

លោក Nguyen Nhi Thanh

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

អនុប្រធានក្រុម

លោក Phung Thai Phung

អគ្គនាយករង

ចនាឈ្មោះក្រុម

លោក ចេង សំបូរ

ប្រធានផ្នែកចនា

លោក តាំង ឆេង

បុគ្គលិកផ្នែកផ្សព្វផ្សាយ និងទីផ្សារ

ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

បេសកកម្ម

- បន្តអភិវឌ្ឍន៍ឈ្មោះដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពចម្រើនដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសហគមន៍

តម្លៃស្នូល


១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាយុវ័យ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងថ្លៃប្រឌិត ដើម្បីប្រក្រាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចំរើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “រួមគ្នាដើម្បីអភិវឌ្ឍន៍”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងថ្លៃប្រឌិត។

ព្រឹត្តិការណ៍ពិភពលោក នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារសាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជាធនាគារ វៀតណាមដំបូងគេបង្អស់ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងគេ ចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រឹងកំណើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺកម្ពុជា និង វៀតណាម។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីការពង្រីកខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។



ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០

ធនាគារសាខមប៉ែង បានប្រារព្ធទិវិច័យបើកសម្ពោធសាខារងដំបូងគេនៅរាជធានីភ្នំពេញមានឈ្មោះថា សាខារងអូឡាំពិក ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្ម មហាញ្ញកបំផុតមួយក្នុងរាជធានី។ សាខារងមួយនេះបានសម្រួលដល់តម្រូវការផ្នែកសេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល- សេវាកម្មសំខាន់ៗដូចជាហិរញ្ញប្បទានពាណិជ្ជកម្មឥណទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។



ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានី ភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងថ្មីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាងកត្តាផ្សេងៗ និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះតាមរយៈផលិតផល- សេវាកម្មជាច្រើនប្រភេទ និង ទីតាំងដែលប្រកបដោយភាពងាយស្រួល។



ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារសាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការ រីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងច្បារអំពៅមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។



ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាលធនាគារ បានចេញសេចក្តីជូនដំណឹង ស្តីពីការកម្លាយខ្លួនពីសាខាភ្នំពេញ ទៅជាធនាគារបុត្រសម្ព័ន្ធបរទេស នៃធនាគារសាខមប៉ែង ស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានិងក្រោមការជួយគ្រោងគ្រែពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ ធនាគារសាខមប៉ែង នៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ គឺ វៀតណាម និងកម្ពុជា។




ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ដែលធនាគារសាខមប៉ែង(ខេមបូឌា) ភីអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅរាជធានីទៅកាន់ទីកន្លែងដែលមាន ពាណិជ្ជកម្មមហាញ្ញកបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះសាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។



ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមាន អាសយដ្ឋានស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការ បង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំណុចលំនៅដ្ឋាននេះ គឺជាជំហានដ៏ត្រឹមត្រូវមួយ ក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រ ពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់យុទ្ធសាស្ត្រ ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។




ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២

ធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី បានចាប់អនុវត្តនូវសេវាកម្មថ្មីមួយ គឺសេវា ទូទាត់ពាណិជ្ជកម្មតាមព្រំដែនក្នុងគោលបំណង គភ្ជាប់ចំណងពាណិជ្ជកម្មឆ្លងប្រទេស តាមរយៈការទូទាត់ពាណិជ្ជកម្មជាប្រភេទប្រាក់ដុងវៀតណាមនិងជប្រុញឲ្យពាណិជ្ជករ កម្ពុជាដែលប្រើប្រាស់សេវាផ្ទេរប្រាក់ទូទាត់ពាណិជ្ជកម្មតាមព្រំដែននេះ ពុំចាំបាច់បើក គណនីប្រភេទប្រាក់ដុងឡើយ។ ផ្ទុយទៅវិញអ្នកផ្គត់ផ្គង់កម្ពុជាអាចទទួលបានការ ទូទាត់ផ្ទាល់ពីអ្នកទិញនៅវៀតណាមជាប្រាក់រៀល។ ការអនុវត្តន៍នូវសេវាកម្មនេះ បានរួមចំណែកជួយដល់ការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករនៃប្រទេស ទាំងពីរព្រមទាំងបង្កើននូវប្រសិទ្ធភាពក្នុងពាណិជ្ជកម្មផងដែរ។




ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បង របស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្ត បើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺ សាខាផ្សារហេងលី ដែលជាការនាំយកនូវផលិត ផល- សេវាកម្មធនាគារជូនដល់សហគមន៍ ដែល នៅជុំវិញតំបន់ផ្សារសំខាន់ៗ។



ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី បាន ប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខា ពោធិចិនតុងដែលស្ថិតនៅភាគខាងលិចនៃរាជធានី ភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ធនាគារសាខា មប៉ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសដោយ បាន បំពេញបន្ថែមចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខា អូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។



ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋ កិច្ច របស់អាជីវកម្មក្នុងទីក្រុងដែលសកម្មបំផុតនៅ រាជធានីភ្នំពេញ។ ធនាគារ សាខាមប៉ែង កម្ពុជា បានប្រកាសការបើកសាខាតាខ្មៅ។ នេះគឺជាសាខា ទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាង ក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញារបស់ យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



ឆ្នាំ ២០១៦ កន្លងផុតទៅ គឺរយៈពេលមួយឆ្នាំបញ្ជាក់ពីសេដ្ឋកិច្ចនៅប្រទេសកម្ពុជាបន្តរីកចម្រើន កម្រិតកំណើន GDP 7% ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតក្នុងតំបន់។ សកម្មភាពពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងវៀតណាម និងបណ្តាប្រទេសផ្សេងទៀត មានការបោះជំហានផ្លាស់ប្តូរជាវិជ្ជមាន សហគ្រាសពង្រីកការវិនិយោគ ការបង្កើនដើមទុន ដើម្បីចាប់យកឱកាស នៃកំណើនទីផ្សារនៅប៉ុន្មានខែចុងឆ្នាំ ២០១៦។

បញ្ចប់ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់សាខាមីប៉ឹងខេមបូឌា មាន ១៧២,២៥ លានដុល្លារអាមេរិក កើនឡើងចំនួន ១១,៦៩ លានដុល្លារអាមេរិក (ស្មើនឹង ៧,៣%) ធៀបនឹងឆ្នាំ ២០១៥។ ប្រាក់បញ្ញើសរុបសម្រេចបាន ១២៧,៩៨ លានដុល្លារអាមេរិក រួមមានប្រាក់បញ្ញើរបស់សហគ្រាស និងឯកត្តបុគ្គល ចំនួន ៦៧,៧៤ លានដុល្លារអាមេរិក កើនឡើង ១៤,៥១ លានដុល្លារអាមេរិក (ស្មើនឹង ២៧,៣%) ធៀបនឹងដើមឆ្នាំ។ ផ្តល់ប្រាក់កម្ចីចំនួន ១១១,៨៨ លានដុល្លារអាមេរិក កើនឡើង ៤,២២ លានដុល្លារអាមេរិក (ស្មើនឹង ៣,៩%) ធៀបនឹងដើមឆ្នាំ។ ចំណូលពីសេវាកម្មសម្រេចបាន ១,៥១ លានដុល្លារអាមេរិក កើនឡើង ១៣០ ពាន់ដុល្លារអាមេរិក (ស្មើនឹង ៩,៣%) ធៀបនឹងឆ្នាំ ២០១៥។ ប្រាក់ចំណេញមុនកាត់ពន្ធសម្រេចបាន ១,៨៥ លានដុល្លារអាមេរិក (ចំនុះ ១%) ធៀបនឹងឆ្នាំ ២០១៥។

បណ្តាញប្រតិបត្តិការរបស់ធនាគារ SACOMBANK (CAMBODIA) PLC រួមមានទីស្នាក់ការកណ្តាល ចំនួន ០១ និងសាខាចំនួន ០៧ (សាខាចំនួន ០៥ នៅភ្នំពេញ និងសាខា ០១ នៅខេត្តកំពង់ចាម និងសាខា ០១ ទៀតនៅខេត្តកណ្តាល) ដែលមានសកម្មភាពអាជីវកម្មយ៉ាងមានប្រសិទ្ធភាព និងស្ថេរភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រដើម្បីក្លាយជាធនាគារលក់រាយដ៏ទំនើបមានផលិតផលនិងសេវាកម្មសម្របបែប និងជាធនាគារនាំមុខគេក្នុងតំបន់ឥណ្ឌូចិនរបស់ SACOMBANK។ បច្ចុប្បន្ន ធនាគារ SACOMBANK (CAMBODIA) PLC កំពុងប្រើសេវាកម្មនិងទទួលបានទំនុកចិត្តពីអតិថិជនចំនួនជាង ១០.០០០នាក់ (អតិថិជនកើនឡើង ២.០០០ នាក់ ធៀបនឹងដើមឆ្នាំ ២០១៥) ដែលជាស្ថាប័នសេដ្ឋកិច្ច និងប្រជាជនក្នុងប្រទេសនិងក្រៅប្រទេស និងកើនឡើងទៀតនៅពេល ស្លាកសញ្ញាពាណិជ្ជកម្មរបស់ SACOMBANK (CAMBODIA) PLC នៅកម្ពុជា មានគេ

ស្គាល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ឈានចូលឆ្នាំ ២០១៧ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាព និងដោយមានការព្យាករណ៍ថានឹងមានកំណើន GDP បន្តតើនឡើង ៧% ដលៃបង្កកលក្ខខណ្ឌឧស្សាហកម្មជាងមុនដល់សកម្មភាពអាជីវកម្មរបស់ធនាគារ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏បង្កឲ្យមានបញ្ហាប្រឈមជាច្រើនដល់ SACOMBANK (CAMBODIA) PLC ក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងការប្រកួតប្រជែងកាន់តែខ្លាំងរវាងធនាគារនិងធនាគារ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ SACOMBANK (CAMBODIA) PLC បានលើកឡើងនូវដំណោះស្រាយជាសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីបន្តរក្សាសកម្មភាពអាជីវកម្ម សុវត្ថិភាព-ប្រសិទ្ធភាព-រឹងមាំយូរអង្វែង ដូចខាងក្រោម៖

- បន្តបង្កើនការផ្តល់កម្មវិធានតូចដល់អតិថិជនលក់រាយ និងបណ្តាអតិថិជនមានសកម្មភាពអាជីវកម្ម រឹងមាំ និងមានសក្តានុពល។
- ធ្វើឲ្យមានស្ថេរភាពប្រភពទុន ជាពិសេសគឺប្រាក់បញ្ញើពីស្ថាប័នសេដ្ឋកិច្ចនិងប្រជាជន។
- ផ្តោតលើការបម្រើអតិថិជន ដែលធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាម ដើម្បីបង្កើតបណ្តាញអតិថិជនសក្តានុពលរវាងប្រទេសទាំងពីរ បង្កើនចំណូលពីសេវាកម្ម និងដើម្បីធានាអោយមានស្ថេរភាពចំណូល។
- ពង្រឹងការគ្រប់គ្រងឥណទាន ទប់ស្កាត់និងដោះស្រាយបំណុលហួសកាលកំណត់សងនិងបំណុលមិនដំណើរការ។
- គ្រប់គ្រងការចំណាយប្រតិបត្តិការ អោយបានច្បាស់លាស់លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់ខ្លួនចំណាយ។
- លើកកម្ពស់សមត្ថភាពរបស់បុគ្គលិកគ្រប់រូប បណ្តុះបណ្តាលបុគ្គលិកស្ទង់តំណែងបន្ត ដើម្បីធានាស្ថេរភាពធនធានមនុស្សជូនធនាគារ។
- ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបម្រើដល់ការងារនិងការគ្រប់គ្រង។
- អភិវឌ្ឍន៍អោយមានខុលាងខុលានូវផលិតផលសេវាកម្មដលៃពាក់ព័ន្ធនឹងប័ណ្ណធនាគារ POS បណ្តាញគោលនយោបាយផ្សេងៗ ដូចជាឧបករណ៍លើកទឹកចិត្តដល់ អតិថិជនដើម្បីកំណត់ការប្រើប្រាស់នៃសាច់ប្រាក់នៅក្នុងប្រតិបត្តិការ។
- លើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរបស់គ្រប់សាខាទាំងអស់។
- ការអនុវត្តអោយមានប្រសិទ្ធភាពនៃគោលនយោបាយ, បទប្បញ្ញត្តិបណ្តុះបណ្តាលដើម្បីអនុវត្តតាម បទប្បញ្ញត្តិទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរកម្មព្រមទាំង FATCA។

ជាមួយនឹងរាល់ដំណោះស្រាយដូចបានរៀបរាប់ខាងលើ ធនាគារ SACOMBANK (CAMBODIA) PLC មានការជឿជាក់ក្នុងការលើកឡើងនូវផែនការឆ្នាំ ២០១៧ ដែលសម្រេចអោយបាននូវប្រាក់បញ្ញើសរុប ១២៥,៤៦ លានដុល្លារអាមេរិក ផ្តល់កម្ចីសរុប ១២៤,៤៦ លានដុល្លារអាមេរិក ចំណូលពីសេវាកម្មសរុបសម្រេចអោយបានជាង ១,៤៩ លានដុល្លារអាមេរិក ប្រាក់ចំណេញមុនកាត់ពន្ធលើសពី ៣,៤ លានដុល្លារអាមេរិក។ SACOMBANK (CAMBODIA) PLC នៅតែបន្តកិច្ចខិតខំប្រឹងប្រែង និងបន្តរាល់ជំនះ ដើម្បីជម្រុញអោយធនាគារនេះបានក្លាយទៅជាធនាគារពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជានាពេលអនាគត នាំមកជូនដល់អតិថិជននូវចំណាប់អារម្មណ៍ចំពោះផលិតផលនិងសេវាកម្មរបស់ធនាគារទំនើប ការថែរក្សាយកចិត្តទុកដាក់ពីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ SACOMBANK (CAMBODIA) PLC នាំមកជូននូវតម្លៃអំពីស្លាកសញ្ញាខ្លួនឯង និងនាំមកនូវការពេញចិត្តពីដៃគូ និងកិច្ចសហប្រតិបត្តិការ។

យើងខ្ញុំសង្ឃឹមថានឹង បន្តទទួលបាននូវការជួយគាំទ្រ ជឿជាក់ពីសំណាក់អតិថិជនទាំងអស់ ដៃគូអាជីវកម្ម និងការរួមសហការ ខិតខំអស់ពីកំលាំងកាយចិត្តរបស់បុគ្គលិកទាំងអស់ក្នុងដំណើរការអភិវឌ្ឍរបស់ធនាគារ។

សូមអរគុណ និងសូមជូនពរសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ការកិច្ច។



លោក Tram Be
ប្រធានក្រុមប្រឹក្សាភិបាល
ធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី



លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែង នៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកគ្រួសារស្រ្តីដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធ សាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជា ធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះជាភាសាអង់គ្លេស ៖	ធនាគារសាយហ្គេន ជឿងទីន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ ៖	(៨៥៥) ២៣ ២២៣ ៤២៣
ទូរសារ ៖	(៨៥៥) ២៣ ២២៣ ៤៣៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៣៨,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	៨ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាងកត្តជន ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនបត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាគ្គិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
 - ឥណទាន
 - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
 - លិខិតធានា
 - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
 - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
 - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត

ព្រឹត្តិការណ៍សង្ខេប

កម្មវិធីប្រជែងសំណាង “BANKING CONTEST-EASY TO WIN”

នៅថ្ងៃទី០១ ខែ០៦ ឆ្នាំ២០១៦ ធនាគារ សាខាមប៉ែង បានរៀបចំកម្មវិធីប្រជែងសំណាង “Banking Contest-Easy to win” សម្រាប់អតិថិជនចូលរួមប្រជែងសំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។


អតិថិជនគ្រាន់តែចូលរួមឆ្លើយសំណួរងាយៗដែលទាក់ទងទៅនឹងផលិតផលនិងសេវាកម្មផ្សេងរបស់ ធនាគារ សាខាមប៉ែង។ ពិសេស ធនាគារ សាខាមប៉ែង បានអញ្ជើញកំពូល តារាចម្រៀងរួមទាំងតារាភាពយន្តជាច្រើនដូចមកធ្វើជាភ្ញៀវកិត្តិយសមានដូចជា លោក សុគន្ធ ថេរ៉ាយ កញ្ញា សុភា លីនដា អ្នកនាង សុខ សុម៉ារតី កញ្ញា នី មុន្នីនាថ កញ្ញា ពិន ទេពី និង កញ្ញា ម៉ាយ៉ា ក្នុងការបង្វិលលេខសំណាងជូនអតិថិជនផងដែរ។



កម្មវិធីសម្បូរសម្រស់ “បរិច្ចាគអ្វីដែលមាន មកទទួលអ្វីដែលត្រូវការ”

ដោយមើលឃើញពីការលំបាករបស់ប្រជាជនក្រីក្រ ដូច្នេះហើយ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៦ នៅការិយាល័យកណ្តាលរបស់ធនាគារ សាខាមប៉ែង ផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ បានរៀបចំដោយជោគជ័យនូវកម្មវិធីសម្បូរសម្រស់មួយមានឈ្មោះថា “បរិច្ចាគអ្វីដែលមាន មកទទួលអ្វីដែលត្រូវការ” ។ កម្មវិធីនេះមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ សាខាមប៉ែង រួមទាំងសប្បុរសជនជាច្រើននាក់ទៀត ដោយបានបរិច្ចាគសម្ភារៈផ្ទាល់ខ្លួនជាច្រើនយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត។

ធនាគារ សាខាមប៉ែង សង្ឃឹមយ៉ាងមុតមាំថា ប្រជាជនដែលជួបការលំបាកនឹងទទួលបានភាពកក់ក្តៅពីកម្មវិធីសម្បូរសម្រស់នេះ ហើយក៏សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពីសប្បុរសជន និងដៃគូជាច្រើនទៀត ដើម្បីឲ្យកម្មវិធីសម្បូរសម្រស់របស់ធនាគារ សាខាមប៉ែង បន្តដំណើរការកាន់តែទទួលបានលទ្ធផលនៅក្នុងសហគមន៍ ក៏ដូចជាផ្សារភ្ជាប់សេចក្តីស្រឡាញ់ទៅដល់ ប្រជាជនដែលជួបការលំបាកខ្វះខាតនៅក្នុងជីវភាពរស់នៅ។



កម្មវិធីផ្តល់ទូរស័ព្ទសាច់រូបប្រាក់បញ្ញើឆ្នាំ២០១៧

ដោយមើលឃើញពីកំណើនអតិថិជនជាតិនិងអន្តរជាតិ ដែលបានប្រើប្រាស់ផលិតផលនិងសេវាកម្មរបស់ ធនាគារ សាខាមប៉ែង ដូច្នេះហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ធនាគារ សាខាមប៉ែង បានផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលបានបើកគណនីប្រាក់បញ្ញើនៅ ធនាគារ សាខាមប៉ែង ដែលកំណត់រយៈពេល ៣ខែឡើងទៅនឹងទទួលបានកាដូពិសេសជាច្រើនដូចជា ទូរស័ព្ទ Iphone7 Plus, ទូរទឹកកក ទូរទស្សន៍ Samsung 32 និងរង្វាន់ពិសេសៗជាច្រើនទៀតផងដែរ។





សន្និដ្ឋានបូកសរុបសកម្មភាពដ៏ទូលំទូលាយឆ្នាំ២០១៦

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ធនាគារ សាខាមប៉ែង បានរៀបចំសន្និដ្ឋានបូកសរុបការងារឆ្នាំ២០១៦ នៅការិយាល័យកណ្តាលរបស់ធនាគារ ដែលមានអោសយដ្ឋាន #60 មហាវិថីព្រះនរោត្តមរាជាធីនីភ្នំពេញ។

សន្និដ្ឋានបូកសរុបឆ្នាំនេះ មានការចូលរួមពីក្រុមថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់ ធនាគារ សាខាមប៉ែង ទិសដៅគឺប្រមូលបានលទ្ធផល ឆ្លាតវៃហើយកំណត់គោលដៅសម្រាប់ឆ្នាំបន្ទាប់និងមាននៅក្នុងកម្មវិធីនឹងមានពីដំណើរការ ចាប់ផ្តើមផងសំណាងសម្រាប់បុគ្គលិក និងផ្តល់រង្វាន់សម្រាប់បុគ្គលិកឆ្លើយតបសាខារបស់ធនាគារ សាខាមប៉ែង ។



ដំណើរការបណ្តុះបណ្តាលនៅទីក្រុងព្រះសីហនុ ឆ្នាំ ២០១៦

កាលពីខែឧសភា ២០១៦ កន្លងផុតថ្មីៗនេះ ដោយមើលឃើញពីការខិតខំប្រឹងប្រែងការងាររបស់បុគ្គលិក ថ្នាក់ដឹកនាំ ធនាគារ សាខាមប៉ែង បានរៀបចំដំណើរការបណ្តុះបណ្តាលសម្រាប់បុគ្គលិកទៅកាន់ខេត្តព្រះសីហនុ។ ដំណើរការបណ្តុះបណ្តាលនេះជាឱកាសមួយដើម្បីបង្ហាញពីភាពសាមគ្គីភាពបុគ្គលិក និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ ធនាគារ សាខាមប៉ែង ។




ការរួមចំណែកជួយឧបត្ថម្ភសម្រាប់ភាគីទាញទុនក្រហម


ជាការពិតណាស់ ធនាគារ សាខាមប៉ែង តែងតែមានទំនួលខុសត្រូវចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីផ្តល់មូលនិធិជូនដល់ភាគីទាញទុនក្រហមក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ សាខាមប៉ែង នឹងព្យាយាមខិតខំប្រឹងប្រែងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារមនុស្សធម៌ និងសង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ការប្រកួតបាល់ទាត់មិត្តភាពរវាង ធនាគារ សាខាមប៉ែង និង ធនាគារ នាណាតូប្រទេសកម្ពុជា

ខែឧសភា 11/2016 ធនាគារ សាខាមប៉ែង បានចូលរួមការប្រកួតបាល់ទាត់មិត្តភាពជាមួយធនាគារ Hong Leon។ ធនាគារ ទាំងពីរបានរក្សាចំណងមិត្តភាពគ្នា និងបង្កើតអោយមានភាពយ៉ាងសប្បាយរីករាយ។

យើងនឹងរំពឹងទុកថា នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពកាន់តែច្រើន ដើម្បីពង្រឹងសាមគ្គីភាពរវាងធនាគារនានានៅក្នុងរាជធានីភ្នំពេញ និងទាំងប្រទេសកម្ពុជាផងដែរ។





ការិយាល័យកណ្តាល

លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២២ | ទូរសារ: (៨៥៥) ២៣ ២២៣ ៤៣៣

សាខា អូឡាំពិក

៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២០ | ទូរសារ: (៨៥៥) ២៣ ២២៣ ៤០២

សាខា ព្រះមុនីវង្ស

៥៣៧A-B មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២១ | ទូរសារ: (៨៥៥) ២៣ ២១៤ ៧៣៤

សាខា បន្ទីរអំពៅ

៥៧៧A-៥៧៨ ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤១៨ | ទូរសារ: (៨៥៥) ២៣ ៧២១ ៥៧១

សាខា ខេត្តកំពង់ចាម

៤៣ ផ្លូវជាតិលេខ ៧ ខេត្តកំពង់ចាម
ទូរស័ព្ទ: (៨៥៥) ៤២ ៩៤២ ៨០០ | ទូរសារ: (៨៥៥) ៤២ ៩៤២ ៨០១

សាខា ផ្សារមេរោង

២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ៨៨១ ៤៦៨ | ទូរសារ: (៨៥៥) ២៣ ៨៨១ ៦៦៥

សាខា កោះបីមិនគុន


៣៧៨-៣៧៩, មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ៨៩០ ១៤៦ | ទូរសារ: (៨៥៥) ២៣ ៨៩០ ២៤៦

សាខា តាខ្មៅ

៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល
ទូរស័ព្ទ: (៨៥៥) ២៣ ៤២៥ ៨៣៥ | ទូរសារ: (៨៥៥) ២៣ ៤២៥ ៥៨៦

អ៊ីម៉ែល : info@sacombank.com.kh

គេហទំព័រ : www.sacombank.com.kh



លំនាំស្តីពីក្រុមប្រឹក្សាភិបាល



លោក TRAM BE

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៣ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក DIEP TAN DUNG

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៩ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN BA TRI

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២៣ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN NHI THANH

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក LE MINH TRUNG

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៤ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក DUONG THE NHUT XUAN

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៩ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



កញ្ញា THACH THI PHOLY

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ១០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



លោក NGUYEN NHI THANH

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

មានបទពិសោធន៍ជាង ២៧ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



លោក PHUNG THAI PHUNG

អគ្គនាយករង

មានបទពិសោធន៍ជាង ១៤ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



លោកស្រី ពារ៉ា សិទ្ធិពរ

អគ្គនាយិកា

មានបទពិសោធន៍ជាង ១៤ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក ឈួន ឆេន

អគ្គនាយករង

មានបទពិសោធន៍ជាង ១៣ឆ្នាំ

ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ

របាយការណ៍របស់គណៈគ្រប់គ្រង

គណៈគ្រប់គ្រងនៃធនាគារសាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីធនាគារ

ធនាគារជាបុត្រសម្ព័ន្ធដែលត្រូវកាន់កាប់ទាំងស្រុងដោយ Saigon Thuong Tin Commercial Joint Stock Bank “ធនាគារសាខាម៉ៃប៊ីង” ដែលជាធនាគារមួយបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ ២៧ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាប័ណ្ណលេខ ៥២៣/០៩២ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ

ធនាគារ ផ្តល់សេវាគ្រប់ប្រភេទនៃអាជីវកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត។ ពុំមានការប្រែប្រួលជាសារវន្តទាក់ទងទៅនឹងសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	២០១៦ ដុល្លារអាមេរិក	២០១៥ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	១.៨៤៥.២៦៣	១.៨៦៤.៥០៣
ចំណាយពន្ធលើប្រាក់ចំណេញ	(៣៩៩.៣០៤)	(៤០៩.០៥០)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	១.៤៤៥.៩៥៩	១.៤៥៥.៤៥៣
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	៥.៨៣៧.៣៣៨	៥.៨៩៤.៥៨៦

ដើមទុន

ធនាគារមានដើមទុនសរុប ៣៨.០០០.០០០ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ឬ ១៥៣.៤១ ពាន់លានរៀល (២០១៥៖ ៣៨.០០០.០០០ ដុល្លារអាមេរិក ឬ ១៥៣.៩០ពាន់លានរៀល)។

ទុនបម្រុង និង សំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រែបម្រួលដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់គណៈគ្រប់គ្រង (តពិទីស៊ីអេស)

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធានការសមស្របនានា ដើម្បីធានាថា នីតិវិធីក្នុងការលុបចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយនឹងជឿជាក់ថាវាជាឥណទាននិង បុរេប្រទានអាក្រក់ត្រូវបានលុបចោល ហើយឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើសវិធានធន គ្រប់គ្រាន់។

នាការបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងធនាគារពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែល បានលុបចោល ឬ ចំនួនទឹកប្រាក់សវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានចំនួន មិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធានការសមស្របនានាដើម្បីធានាថា រាល់ទ្រព្យសកម្មចរន្ត ទាំងឡាយ (លើកលែងតែឥណទាន) ដែលទំនងមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជី គណនេយ្យរបស់ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចលក់បានលើទីផ្សារជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលនឹងបណ្តាលឲ្យតម្លៃនៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញ វត្ថុរបស់ធនាគារមានការយល់ច្រឡំ ឬក៏មិនសមហេតុផលជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើងនឹងបណ្តាលឲ្យមានការប៉ះពាល់ដល់វិធីសាស្ត្រ ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលកំពុងតែមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កអោយមានការយល់ច្រឡំ ឬ មានភាពមិន សមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និង បំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើតឡើងចាប់ពីកាលបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុនេះ ដែលប្រើសម្រាប់ធានាបំណុល របស់បុគ្គលដទៃនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីកាលបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុនេះ ក្រៅពីបំណុលដែលកើតឡើង ពីសកម្មភាពប្រតិបត្តិការប្រក្រតីរបស់ធនាគារនោះទេ។

តាមមតិយោបល់របស់គណៈគ្រប់គ្រង ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលបាន ឬទំនងនឹងក្លាយជាភាពព្យាបាទកិច្ចបំណុលក្នុង អំឡុង ១២ខែខាងមុខ បន្ទាប់ពីកាលបរិច្ឆេទបញ្ចប់ឆ្នាំហិរញ្ញវត្ថុនេះដែលនឹងមាន ឬអាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបំពេញ កាតព្វកិច្ចបំណុលរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់នោះទេ។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណាងអ្នកវិនិយោគ)

ព្រឹត្តិការណ៍ក្រោយការបង្កើតនៃការកសាង

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ធនាគារបានដាក់លិខិតផ្លូវការទៅកាន់ ធនាគារជាតិនៃកម្ពុជា ដើម្បីសុំការអនុម័តលើការប្រមូលកម្ចីពីអតិថិជនមានផលរបបពីការរុករាន ក្នុងរយៈពេលបីឆ្នាំដែល ចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ហើយចំណាត់ថ្នាក់នៃកម្ចីទាំងនោះ គឺចាត់ទុកជាក្រុមធម្មតា (ក្រុមទី១)។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារនៅតែមិនទាន់ទទួលបានការអនុម័តពី ធនាគារជាតិនៃកម្ពុជា នៅឡើយទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ក្នុងកំឡុងពេលកាលបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់កាលបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក TRAM BE	ប្រធាន	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក DIEP TAN DUNG	អនុប្រធាន	តែងតាំងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក NGUYEN BA TRI	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក NGUYEN NHI THANH	សមាជិក	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក LE MINH TRUNG	សមាជិក	តែងតាំងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោក DUONG THE NHAT XUAN	សមាជិកឯករាជ្យ	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥
លោកស្រី THACH THI PHO LY	សមាជិកឯករាជ្យ	តែងតាំងសារជាថ្មីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥

គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង ក្នុងកំឡុងពេលកាលបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់កាលបរិច្ឆេទរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក NGUYEN NHI THANH	អគ្គនាយក	តែងតាំងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១
លោក PHUNG THAI PHUNG	អគ្គនាយករង	តែងតាំងសារជាថ្មីនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១២
លោកស្រី THEARO SIDTHIPOR	អគ្គនាយករង	តែងតាំងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣
លោក CHHUON CHHEN	អគ្គនាយករង	តែងតាំងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦

សម្គាល់

ក្រុមហ៊ុនសវនករ Ernst & Young (Cambodia) Ltd. ជាសវនកររបស់ធនាគារ ។

របាយការណ៍របស់គណៈគ្រប់គ្រង (តពិទីស៊ីអេស)

អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

នៅអំឡុង និងរហូតដល់ចុងការិយបរិច្ឆេទ នេះពុំមានការព្រមព្រៀងណាមួយ ដែលមានធនាគារចូលរួមជាភាគីក្នុងគោលបំណងជួយដល់គណៈគ្រប់គ្រងរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ បំណុលរបស់ធនាគារ ឬ របស់សាជីវកម្មដទៃទៀតនោះទេ។

ពុំមានសមាជិកគណៈគ្រប់គ្រងណាមួយបានទទួល ឬ មានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបញ្ចូលជាតម្លៃសរុបនៃលាភការបានទទួល ឬ នឹងត្រូវទទួលដោយគណៈគ្រប់គ្រង ឬ ប្រាក់បៀវត្សថ្លៃនៃការបំពេញមុខងារពេញម៉ោងដូចដែលបង្ហាញក្នុងតំណាងសម្គាល់ ២៤ (គ) នៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយធនាគារ ឬ ជាមួយនឹងក្រុមហ៊ុនដែលគណៈគ្រប់គ្រងជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលគណៈគ្រប់គ្រងនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវដើម្បីធានាថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គណៈគ្រប់គ្រងត្រូវបានតម្រូវឱ្យ៖

- អនុម័តនូវគោលនយោបាយគណនេយ្យសមស្របដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដ៏សមហេតុផល និងប្រុងប្រយ័ត្ន និងត្រូវអនុវត្តគោលនយោបាយប្រកបដោយ សង្គតិភាព។
- អនុវត្តតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំ និងបទបញ្ញត្តិចេញដោយធនាគារជាតិ នៃកម្ពុជា ឬ ប្រសិនបើមានគម្លាតនៃការអនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារដើម្បីជាប្រយោជន៍ដល់ការបង្ហាញទិដ្ឋភាពពិត និង ត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនេះគួរតែត្រូវបានលាតត្រដាងព័ត៌មាន ពន្យល់ និងកំណត់ជាចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព និង
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានភាពមិនសមស្របថាធនាគារនឹងអាចបន្តអាជីវកម្មនាពេលអនាគតដែលអាចគិតទុកជាមុនបាន។
- បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារ អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយ ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ហើយនិងធានាថា គោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារឱ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល ហើយនិងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយម្យ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងភាពមិនប្រក្រតីផ្សេងៗ។

គណៈគ្រប់គ្រងសូមបញ្ជាក់ថា ធនាគារបានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានាដូចបានរៀបរាប់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណែងតំណែង)

សេចក្តីប្រកាសដោយគណៈគ្រប់គ្រង

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

តំណាងគណៈគ្រប់គ្រង



លោក Nguyen Nhi Thanh

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ម្ចាស់ធនាគារសាខាម៉ែង (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារសាខាម៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានតារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងរបាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយ និងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថា កស្ថតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ការគូសបញ្ជាក់លើបញ្ហា

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅលើកំណត់សម្គាល់លេខ ៦ ស្តីពីឥណទាន និងបុរេប្រទានទៅអតិថិជន។ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ សមតុល្យនៅសល់របស់ឥណទានមានទ្រព្យធានាទាំងអស់មាន ឥណទានទៅកាន់អតិថិជនផ្នែកកុរុករ៉េ ដែលធនាគារជាតិនៃកម្ពុជាត្រូវបានប្រើប្រាស់ត្រឡប់វិញត្រឹមចុងឆ្នាំ ២០១៨។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ធនាគារបានធ្វើលិខិតផ្លូវការមួយទៅកាន់ ធនាគារជាតិនៃកម្ពុជា ដើម្បីស្នើសុំការអនុម័តក្នុងការទាញត្រឡប់មកវិញនៅប្រាក់ដើមនៃប្រាក់កម្ចីទាំងនោះ ទៅតាមកាលវិភាគសងប្រាក់ក្នុងរយៈពេល បីឆ្នាំ ដែលគិតចាប់ពីចុងឆ្នាំ២០១៨ និងការចាត់ថ្នាក់ឥណទានទាំងនេះស្ថិតក្នុងថ្នាក់ធម្មតា (ក្រុម១) ដោយធនាគារយល់ឃើញថាឥណទានទាំងនេះ ត្រូវបានគេបង់ជាទៀងទាត់ទៅតាមកាលវិភាគសងប្រាក់។ គិតត្រឹមថ្ងៃរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារមិនទាន់ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជានោះទេ។ បញ្ហាដែលបានរៀបរាប់នេះ មិនមានផលប៉ះពាល់លើការបញ្ចេញមតិយោបល់របស់យើងខ្ញុំទេ។

បញ្ហាផ្សេងៗ

ទឹកប្រាក់សមមូលជាប្រាក់រៀល ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានប្រែសម្រួលផ្អែកលើមូលដ្ឋានដែលបានចែងក្នុងកំណត់សម្គាល់លេខ ២.១.៥ នៃរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់ធនាគារប្រើប្រាស់ ផ្ទៃក្នុង និងសម្រាប់របាយការណ៍ទៅអាជ្ញាធរដែលពាក់ព័ន្ធដើម្បីអនុលោមតាមបទបញ្ញត្តិបច្ចុប្បន្ន។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលគណៈគ្រប់គ្រងគិតថាជាការចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ធនាគារ ឬគ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិន

បើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋាន
របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។
យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំផ្សេងៗ
បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មបានគ្រប់គ្រាន់ និងសមស្របសម្រាប់
ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការ
ក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការកាន់ច្រឡំព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹង
ការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬការមិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ
ប៉ុន្តែ មិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការ
បង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធ គណនេយ្យដោយគណៈគ្រប់គ្រង និងតាម
រយៈកស្តុតាងសវនកម្មដែលទទួលបានយើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ
កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារឬទេ។ ប្រសិនបើយើង
ខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់
សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការ
កែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃ
របាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារមិនអាចបន្ត
និរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍
ហិរញ្ញវត្ថុពុំពណ៌នាឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃ
ការងារសវនកម្ម និងរបកគំហើញសំខាន់ៗរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

Nguyen Xuan Dai

Partner



Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

		២០១៦		២០១៥	
	កំណត់សម្គាល់	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ និង មាស	៣	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២	៤.២៥១.៦៨៨	១៧.២១៩.៣៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	៣០.១៣១.៥៨៨	១២១.៦៤១.២២១	១៨.១៨១.៥០៧	៧៣.៦៣៥.១០៣
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤	២៦.០៨៣.១២៤	១០៥.៦៣៦.៦៥២
ឥណទាន និងបុរេប្រទានទៅអតិថិជន	៦	១១១.៨៨២.៤២០	៤៥១.៦៦៩.៣៣០	១០៧.៦៦០.៥៩៤	៤៣៦.០២៥.៤០៦
ការវិនិយោគលើមូលបត្រ	៧	២៥.០០០	១០០.៩២៥	២៥.០០០	១០១.២៥០
អចលនទ្រព្យ និងហត្ថបករណ៍	៨	១.៣១០.១៣៦	៥.២៨៩.០១៩	៨៩៤.៤២៥	៣.៦២២.៤២១
ទ្រព្យអរូបិយ	៩	២៥៩.៤១៨	១.០៤៧.២៧០	៣២.៣៧៨	១៣១.១៣១
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	២២២.៣៤៩	៨៩៧.៦២៣	៤៨.៨៥៦	១៩៧.៨៦៧
ទ្រព្យសកម្មផ្សេងៗ	១០	៣.៦៦៥.៣៨១	១៤.៧៩៧.១៤៣	៣.៣៨៦.៣៤៩	១៣.៧១៤.៧១៣
ទ្រព្យសកម្មសរុប		១៧២.២៥៤.០៨៤	៦៩៥.៣៨៩.៧៣៧	១៦០.៥៦៣.៩២១	៦៥០.២៨៣.៨៧៩
បំណុល					
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១	៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥	៦៤.៧៤៦.៥៣២	២៦២.២២៣.៤៥៥
ប្រាក់បញ្ញើរបស់អតិថិជន	១២	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០	៥៣.២៣០.០៤៧	២១៥.៥៨១.៦៩០
បំណុលពន្ធលើប្រាក់ចំណេញ	១៣	៤៨៤.០៧៩	១.៩៥៤.២២៧	៣៤៦.៧៧០	១.៤០៤.៤១៩
បំណុលផ្សេងៗ	១៤	១៣០.០១៩.២៤១	៥២៤.៨៨៧.៦៧៦	១១៩.៧៧៥.០៣៧	៤៨៥.០៨៨.៨៩៩
បំណុលសរុប		៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥	៦៤.៧៤៦.៥៣២	២៦២.២២៣.៤៥៥
មូលនិធិម្ចាស់ភាគហ៊ុន					
មូលធនដែលបានបង់	១៥	៣៨.០០០.០០០	១៥៣.៤០៦.០០០	៣៨.០០០.០០០	១៥៣.៩០០.០០០
ប្រាក់ចំណេញរក្សាទុក		៤.២៣៤.៨៤៣	១៧.០៩៦.០៦១	២.៧៨៨.៨៨៤	១១.២៩៤.៩៨០
មូលនិធិម្ចាស់ភាគហ៊ុនសរុប		៤២.២៣៤.៨៤៣	១៧០.៥០២.០៦១	៤០.៧៨៨.៨៨៤	១៦៥.១៩៤.៩៨០
បំណុល និង មូលនិធិម្ចាស់ភាគហ៊ុនសរុប		១៧២.២៥៤.០៨៤	៦៩៥.៣៨៩.៧៣៧	១៦០.៥៦៣.៩២១	៦៥០.២៨៣.៨៧៩

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

		២០១៦		២០១៥	
		កំណត់សម្គាល់	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	
ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល	១៦		៨.៣៤៤.៦៣៦	៣៣.៦៨៧.២៩៦	៨.០៥៤.៧១០
ចំណាយការប្រាក់ និង ចំណាយប្រហាក់ប្រហែល	១៧		(៣.១២១.៧២២)	(១២.៦០២.៣៩២)	(២.៥៦២.៥៨៩)
ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល សុទ្ធ			៥.២២២.៩១៤	២១.០៨៤.៩០៤	៥.៤៩២.១២១
ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ	១៨		១.៦៨៥.៧៣៥	៦.៨០៥.៣១២	១.៥៣៦.៤៥១
ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសារ	១៩		(១៧៦.៩៨៤)	(៧១៤.៤៨៤)	(១៥៦.៥៣០)
ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ សុទ្ធ			១.៥០៨.៧៥១	៦.០៩០.៨២៨	១.៣៧៩.៩២១
ចំណូលការវិនិយោគលើមូលបត្រ			៤.៩៥០	១៩.៩៨៣	១៤.២៥៦
ការខាត ពីសកម្មភាពផ្សេងៗ	២០		៦១.៦៤៤	២៤៨.៨៥៧	(៣៨.០៩៦)
ចំណូលប្រតិបត្តិការសរុប			៦.៧៥៨.២៨៩	២៧.៤៤៤.៥៧២	៦.៨៤៨.២០២
ចំណាយទូទៅ និង រដ្ឋបាល	២១		(៤.៤២២.៣៦១)	(១៧.៨៥៣.០៧១)	(៤.៤៩៦.៣១៩)
សំវិធានធនសម្រាប់ការខាតបង់លើឥណទាន	៦		(៥៣០.៦៣៥)	(២.១៤២.១៧៣)	(៤៨៧.៣៨០)
ចំណេញមុនបង់ពន្ធ			១.៨០៥.២៩៣	៧.៤៤៩.៣២៨	១.៨៦៤.៥០៣
ចំណាយពន្ធលើប្រាក់ចំណេញ	១៣		(៥៧២.៧៩៧)	(២.៣១២.៣៨១)	(៤៥៣.៦៦៤)
ចំណាយលើពន្ធពន្យារ	១៣		១៧៣.៤៩៣	៧០០.៣៩១	៤៤.៦១៤
ចំណាយសរុបពន្ធលើប្រាក់ចំណេញ			(៣៩៩.៣០៤)	(១.៦១១.៩៩០)	(៤០៩.០៥០)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ			១.៤០៥.៩៨៩	៥.៨៣៧.៣៣៨	១.៤៥៥.៤៥៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បង្ក្រាបប្រធានបទ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

.....

	មូលធនដែលបានបង់ ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥			
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៥	៣៨.០០០.០០០	១.៣៣៣.៤៣១	៣៩.៣៣៣.៤៣១
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	១.៤៥៥.៤៥៣	១.៤៥៥.៤៥៣
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៣៨.០០០.០០០	២.៧៨៨.៨៨៤	៤០.៧៨៨.៨៨៤
សមូលធនរៀល (កំណត់សម្គាល់លេខ២.១.៥)	១៥៣.៩០០.០០០	១១.២៩៤.៩៨០	១៦៥.១៩៤.៩៨០
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦			
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣៨.០០០.០០០	២.៧៨៨.៨៨៤	៤០.៧៨៨.៨៨៤
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	១.៤៤៥.៩៥៥	១.៤៤៥.៩៥៥
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៣៨.០០០.០០០	៤.២៣៤.៨៤៣	៤២.២៣៤.៨៤៣
សមូលធនរៀល (កំណត់សម្គាល់លេខ ២.១.៥)	១៥៣.៤០៦.០០០	១៧.០៩៦.០៦១	១៧០.៥០២.០៦១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

		២០១៦		២០១៥	
		កំណត់សម្គាល់	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានពីសកម្មភាពប្រតិបត្តិការ	២២		៦.០៤០.៩៦៧	២៤.៣៨៧.៣៨៣	(៨៨៦.៦៦២) (៣.៥៩០.៩៨១)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញបន្ថែមនូវអចលនទ្រព្យ និងហត្ថបករណ៍	៨		(៧៧០.១១៨)	(៣.១០៨.៩៦៦)	(៦០.៨៣១) (២៤៦.៣៦៦)
ការទិញបន្ថែមនូវកម្មវិធីកុំព្យូទ័រ	៩		(២៥៧.៧៩៧)	(១.០៤០.៧២៦)	- -
ចំណូលដែលបានមកពីការលក់ទ្រព្យសម្បត្តិ និងសម្ភារៈ	២០		៥.០០០	២០.១៨៥	- -
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ			(១.០២២.៩១៥)	(៤.១២៩.៥០៧)	(៦០.៨៣១) (២៤៦.៣៦៦)
ការ(ចុះ)កើនឡើងសុទ្ធនៃសាច់ប្រាក់			៥.០១៨.០៥២	២០.២៥៧.៨៧៦	(៩៤៧.៤៩៣) (៣.៨៣៧.៣៤៧)
សមតុល្យសាច់ប្រាក់នៅដើមឆ្នាំ			៣៣.៣៤៩.០៣៥	១៣៥.០៦៣.៥៩១	៣៤.២៩៦.៥២៨ ១៣៩.៧៥៨.៣៥១
លំអៀងអត្រាប្តូរប្រាក់បរទេស			-	(៤៣៣.៥៣៧)	- (៨៥៧.៤១៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងឆ្នាំ	៣		៣៨.៣៦៧.០៨៧	១៥៤.៨៨៧.៩៣០	៣៣.៣៤៩.០៣៥ ១៣៨.០០០.៩៣៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ ១ ដល់ ២៧ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីធនាគារ

ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារ ជាក្រុមហ៊ុនបុគ្គលសម្ព័ន្ធដែលត្រូវកាន់កាប់ទាំងស្រុងដោយ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារសាខមប៊ែង”) ដែលជាធនាគារមួយបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ ២៧ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាប័ណ្ណលេខ ៥២៣/០៩២ ដែលចេញដោយក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មធនាគារ និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

ដើមទុន

មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ៣៨ លានដុល្លារអាមេរិក ឬស្មើនឹង ១៥៣.៤១ ពាន់លានរៀល (ឆ្នាំ២០១៥: ៣៨ លានដុល្លារអាមេរិក ឬ ១៥៣.៩០ ពាន់លានរៀល)។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមានបុគ្គលិកសរុបចំនួន ២០៧នាក់ ដែលក្នុងនោះ ១០៥នាក់បម្រើការនៅទីស្នាក់ការកណ្តាល ២១នាក់ បម្រើការនៅសាខាអូឡាំពិក ១៥នាក់ បម្រើការនៅសាខាខេត្តកំពង់ចាម ១៥នាក់ បម្រើការនៅសាខាច្បារអំពៅ ១២នាក់ បម្រើការនៅសាខាហេងលី ១៥នាក់ បម្រើការនៅសាខាមន្ទីរវង្ស ១៣នាក់ បម្រើការនៅសាខាពាធីចិនតុង និង ១៥នាក់ទៀត បម្រើការនៅសាខាតាខ្មៅ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥: ២០៥ នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបានអនុញ្ញាតឲ្យផ្សាយដោយសមាជិកគណៈគ្រប់គ្រង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

២. គោលនយោបាយគណនេយ្យ

២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

២.១.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង និងដាក់បង្ហាញ ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃកម្ពុជា (CAS) និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ឮដែលមានភ្ជាប់ជាមួយ រួមទាំងការប្រើប្រាស់របាយការណ៍របស់ធនាគារនេះ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដែលពុំបានដឹងពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្តគណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា និងពុំមានគោលបំណងធ្វើការបង្ហាញ ពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ និងស្ថានភាពលំហូរសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅបណ្តាប្រទេសដោយឡែកពីប្រទេសកម្ពុជាទេ។

គោលនយោបាយគណនេយ្យបង្ហាញខាងក្រោម ត្រូវបានធនាគារអនុវត្តយ៉ាងជាប់លាប់។

២.១.២ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំដោយវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ។

២.១.៣. ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តព៌ទំព័រមុន)

២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

២.១.៤ រូបិយប័ណ្ណមុខងារ និង សម្រាប់ការបង្ហាញ

រូបិយប័ណ្ណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ខ្មែររៀល (KHR)។ ប៉ុន្តែធនាគារធ្វើប្រតិបត្តិការ និង កត់ត្រាលំហូរឥណទានរបស់ខ្លួនជា ដុល្លារអាមេរិក។ គណៈគ្រប់គ្រង បានកំណត់ប្រាក់ដុល្លារ អាមេរិកជារូបិយប័ណ្ណមុខងារសម្រាប់ និងការបង្ហាញរបស់ធនាគារ ព្រោះវាបានឆ្លុះ បញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ទាក់ទង និងកាលៈទេសៈរបស់ធនាគារ។ ការបង្ហាញនេះ គឺ ស្របតាម ប្រកាសរបស់ធនាគារជាតិនៃ កម្ពុជាលេខ ៨៧-០៧-១៦៤ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧។

ប្រតិបត្តិការដែលធ្វើឡើងក្នុងរូបិយប័ណ្ណបរទេស នឹងត្រូវបកប្រែទៅជារូបិយប័ណ្ណ ដុល្លារអាមេរិក ដោយយោងតាមអត្រាប្តូរប្រាក់នៃកាលបរិច្ឆេទ របស់ប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និង ទ្រព្យអកម្ម រូបិយវត្ថុ ដែលមានរូបិយប័ណ្ណគោលមិនមែនដុល្លារអាមេរិក នឹងត្រូវបានប្រែសម្រួលទៅជា រូបិយប័ណ្ណដុល្លារអាមេរិក ដោយយោងតាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃតារាងតុល្យការ។ ភាពខុសគ្នាលើអត្រាប្តូរប្រាក់នឹងត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍លទ្ធផល។

២.១.៥ ការប្រែសម្រួលទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

ការប្រែសម្រួលទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យ សហគ្រាស សវនកម្មគណនេយ្យសហគ្រាស និង វិជ្ជាជីវៈគណនេយ្យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០២ និងប្រកាសពាក់ព័ន្ធនានារបស់ធនា គារជាតិ នៃកម្ពុជា ដោយប្រើអត្រាប្តូរប្រាក់ចុងការិយបរិច្ឆេទ ៤.០៣៧រៀល ក្នុង ១ ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទនៃរបាយការណ៍ (ឆ្នាំ២០១៥ គឺ ៤.០៥០រៀល ក្នុង ១ ដុល្លារអាមេរិក) ដូចដែលបានប្រកាសឲ្យប្រើដោយធនាគារជាតិនៃកម្ពុជា។ ទឹកប្រាក់ប្រែសម្រួលទាំងនេះ មិនត្រូវបានអះអាងថា ជាទឹកប្រាក់តំណាងឲ្យការបង្ហាញទឹកប្រាក់ដុល្លារអាមេរិក ឬអាច ត្រូវបានបង្ហាញជាប្រាក់រៀលតាមអត្រាផ្សេងទៀតទេ។

២.២. ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យនៃធនាគារ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ បរិមាណដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

២.២.១ កិច្ចសន្យាជួលប្រតិបត្តិការ

ធនាគារ បានចុះកិច្ចសន្យាជួលអាគារ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ដោយផ្អែកលើមូលដ្ឋានក្នុងការវាស់វែងលើរយៈ ពេល និងលក្ខខណ្ឌនៃកិច្ចសន្យាជួល (ដូចជាភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម មិនត្រូវបានផ្ទេរទៅអ្នកជួលនៅចុងការិយបរិច្ឆេទនៃកិច្ចសន្យា ជួល ហើយកិច្ចសន្យាជួលមានរយៈពេលតិចជាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម) ធនាគារ បានកំណត់ថា ភតិបត្តិការទទួលបានហានិភ័យ និងផលប្រយោជន៍សំខាន់ៗទាំងអស់ក្នុងនាមជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងនេះ។

២.២. ២ រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យកម្ពុជាលេខ ២១ តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួនក្នុងការកំណត់រូបិយប័ណ្ណសម្រាប់ការវាស់វែង ព្រោះ វាបានឆ្លុះបញ្ចាំងពីឥទ្ធិពលសេដ្ឋកិច្ច នៃប្រភពប្រតិបត្តិការ និងកាលៈទេសៈរបស់ធនាគារ។ ក្នុងការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាលើចំណុច ដូចខាងក្រោម៖

- ក. រូបិយប័ណ្ណដែលមានឥទ្ធិពលលើតម្លៃឧបករណ៍ និងសេវាហិរញ្ញវត្ថុ (តម្លៃឧបករណ៍ និងសេវា ហិរញ្ញវត្ថុ នឹងត្រូវបានកំណត់ និងធ្វើការ លក់ចេញដោយប្រើប្រាស់រូបិយប័ណ្ណនេះ)
- ខ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- គ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការ ហើយតែងតែធ្វើការរក្សាទុក។

២.២.៣ សវិធានធនលើឥណទានដែលបាត់បង់

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុគុណភាពនៃឥណទាន និងបុរេប្រទានត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ចំណាត់ថ្នាក់ និង កម្រិតនៃសវិធានធនលើឥណទានបាត់បង់ដែលនឹងបង្ហាញពេញលេញក្នុងកំណត់សម្គាល់លេខ ២.៣.៧។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំណាងដោយ)

២.២. ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំណាងដោយ)

២.២.៤ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់រាល់ទំហំខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដារដែលមិនបានប្រើប្រាស់ រហូតដល់កម្រិតមួយដែលអាចនឹងទៅរួច ដែលប្រាក់ចំណេញគិតពន្ធនាពេលអនាគតនឹងអាចរកបាន ដើម្បីយកមកទូទាត់ជាមួយនឹងការខាតបង់ទាំងនោះ។ ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងសំខាន់ៗត្រូវបានតម្រូវ ដើម្បីកំណត់ទំហំនៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់យោងទៅតាមកម្រិត និងពេលវេលាសមរម្យនៃប្រាក់ចំណូលអនាគត ជាមួយគ្នានឹងយុទ្ធសាស្ត្រផែនការពន្ធដារអនាគត។

២.២.៥ ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ កើតមាននៅពេលដែលតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម ឬ ទ្រព្យសកម្មប្រមូលផ្តុំមានតម្លៃលើសពីទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ហើយតម្លៃចុះបញ្ជី នៃទ្រព្យសកម្ម គឺយកតម្លៃខ្ពស់ជាងរវាងតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធការលក់ និងតម្លៃប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធការលក់ គឺផ្អែកលើទិន្នន័យដែលទទួលបានពីប្រតិបត្តិការលក់ដោយប្រតិបត្តិការបើកចំហនៃទ្រព្យសកម្មដែលស្រដៀងគ្នា ឬតម្លៃអង្កេតនៅលើទីផ្សារដកចេញថ្លៃដើមដែលកើតមានដើម្បីលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់គឺផ្អែកលើគំរូសាច់ប្រាក់អប្បបរមា។ ធនាគារវាយតម្លៃការថយចុះនៃទ្រព្យសកម្ម នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរដែលបង្ហាញថាតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម មិនអាចប្រមូលមកវិញបាន។ កត្តាសំខាន់ៗនានាដែលធនាគារពិចារណាថាតម្រូវឲ្យមានការពិនិត្យលើការថយចុះតម្លៃរួមមាន៖

- លទ្ធផលប្រតិបត្តិការមានកម្រិតទាបជាងខ្លាំង ធៀបទៅនឹងលទ្ធផលប្រតិបត្តិការរំពឹងទុកជាប្រវត្តិសាស្ត្រ ឬនាពេលអនាគត
- ការផ្លាស់ប្តូរសំខាន់ៗនៃរបៀបប្រើប្រាស់ទ្រព្យសកម្មដែលបានទិញ ឬ យុទ្ធសាស្ត្រអាជីវកម្ម ទាំងមូល
- និន្នាការវិជ្ជមានសំខាន់ៗក្នុងវិស័យឧស្សាហកម្ម ឬ សេដ្ឋកិច្ច។

២.២.៦ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រ

ធនាគារធ្វើការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័ររបស់ខ្លួន ហើយការប៉ាន់ស្មាននេះត្រូវបានត្រួតពិនិត្យឡើងវិញតាមកាលកំណត់ ដើម្បីធានាថារាល់សមាសភាពសមស្របជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃអចលនទ្រព្យ និងហត្ថបករណ៍អចលនទ្រព្យវិនិយោគ និងកម្មវិធីកុំព្យូទ័រនីមួយៗ។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ បម្រែបម្រួលគោលនយោបាយគណនេយ្យ

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រគណនាដែលដាក់ឲ្យអនុវត្តដោយធនាគារ ត្រូវបានអនុវត្តដូចគ្នាទៅនឹងគោលនយោបាយគណនេយ្យក្នុងការិយបរិច្ឆេទគ្រាមុន។

២.៣.២ ផ្នែកព័ត៌មាន

ធនាគារ ធ្វើប្រតិបត្តិការស្ថិតនៅផ្នែកមួយនៃពាណិជ្ជកម្ម ធនាគារពាណិជ្ជ និងស្ថិតនៅមួយផ្នែកក្នុងស្រុកនៃព្រះរាជាណាចក្រកម្ពុជា។

២.៣.៣ សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សម្រាប់គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ ប្រាក់បញ្ញើតាមតម្រូវការប្រាក់បញ្ញើគ្មានកាលកំណត់ និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេលបីខែ ឬតិចជាងនេះនាពេលដាក់តម្កល់ និងដែលអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

២.៣.៤ ប្រាក់បញ្ញើតាមច្បាប់

ប្រាក់បញ្ញើតាមច្បាប់សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការធនាគារ ត្រូវបានតម្កល់នៅ ធនាគារជាតិនៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលកំណត់អត្រាភាគរយអប្បបរមានៃដើមទុន និងប្រាក់បញ្ញើរបស់អតិថិជនដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តព៌ទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តព៌ទំព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តព៌ទំព័រមុន)

២.៣.៥ ប្រាក់បញ្ញើ និងដាក់ប្រាក់ជាមួយធនាគារ

ប្រាក់បញ្ញើ និង ដាក់ប្រាក់ជាមួយធនាគារ គឺនៅថ្លៃដើម។

២.៣.៦ ឥណទាន និង ប្រាក់បុរេប្រទាន

ឥណទាន និងប្រាក់បុរេប្រទានទៅអតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុបចោល និងសំវិធានធនដែលមានលើឥណទាន និងបុរេប្រទានទាំងនោះ។ ឥណទានរយៈពេលខ្លី គឺជាឥណទានដែលនឹងត្រូវទូទាត់សងវិញនៅក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទដែលឥណទាននោះត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានរយៈពេលវែង គឺជាឥណទានដែលនឹងត្រូវទូទាត់សងមកវិញ នៅក្នុងរយៈពេលលើសពីមួយឆ្នាំដោយគិតចាប់ពីកាលបរិច្ឆេទ ដែលឥណទានត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានត្រូវបានលុបចោល នៅពេលធនាគារពុំមានសង្ឃឹមយ៉ាងប្រាកដនិយមណាមួយដែលថា ឥណទានអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទាន និងបុរេប្រទានដែលត្រូវបានលុបចោល ឬបានធ្វើសំវិធានធននៅក្នុងការិយបរិច្ឆេទមុនៗនឹងបន្ថយទឹកប្រាក់នៃសំវិធានធនសម្រាប់ ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

ឥណទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ គឺត្រូវបានទុកជាឥណទានមិនដំណើរការ។

២.៣.៧ សំវិធានធនសម្រាប់ការបាត់បង់លើឥណទាន និងបុរេប្រទាន

សំវិធានធនសម្រាប់ការបាត់បង់លើឥណទាន និងបុរេប្រទានត្រូវធ្វើឡើងដោយអាស្រ័យទៅលើហានិភ័យជាក់លាក់នានា ដែលទាក់ទងទៅនឹងឥណទាននិងបុរេប្រទានទាំងនោះ ដែលត្រូវបានពិនិត្យមើល និងកំណត់យ៉ាងជាក់លាក់ថាជាឥណទានឃ្លាំមើល ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់។ លើសពីនេះសំវិធានធនទូទៅត្រូវបានធ្វើឡើងផងដែរ សម្រាប់ឥណទានដែលត្រូវបានចាត់ថ្នាក់ជា ឥណទានធម្មតា។

ធនាគារអនុវត្តចំណាត់ថ្នាក់ឥណទាន និងផ្តល់សំវិធានធនដែលតំរូវដោយច្បាប់ ដូចមានចែងនៅក្នុងប្រកាសលេខ៖ ៨៧-០៩-០៧៤ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ដែលចែកសម្ពាធឥណទានរបស់ធនាគារជា ៥ថ្នាក់។ ប្រកាសនោះក៏តម្រូវថា សំវិធានធនទូទៅ និងជាក់លាក់អប្បបរមាត្រូវតែកំណត់ទុកទៅតាមការចាត់ថ្នាក់នៃឥណទានទាំងនោះ។

សំវិធានធន ត្រូវបានធ្វើឡើងដោយផ្អែកលើភាគរយនៃឥណទាន និងបុរេប្រទានសរុបមានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃរហូតកាលកំណត់	កម្រិតសំវិធានធន
សំវិធានទូទៅ		
ឥណទានធម្មតា	តិចជាង៣០ថ្ងៃ	១%
សំវិធានជាក់លាក់		
ឥណទានឃ្លាំមើល	ពី ៣០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៩០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	ពី ៩០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ១៨០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	ពី ១៨០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៣៦០ ថ្ងៃ	៥០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬ ច្រើនជាង	១០០%

ឥណទានមិនអាចប្រមូលបាន ឬ ចំណែកឥណទានដែលចាត់ចំណាត់ថ្នាក់ជាឥណទានមិនល្អនឹងត្រូវលុបចោល បន្ទាប់ពីពិចារណាលើតម្លៃទីផ្សារជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) នៅពេលដែលគណៈគ្រប់គ្រងវិនិច្ឆ័យថា គ្មានលទ្ធភាពដ៏ប្រាកដនិយម ដើម្បីទារយកឥណទានមកវិញបាន។

២.៣.៨ កិច្ចសន្យាផ្សេងៗដែលទាក់ទងនឹងឥណទាន

នៅក្នុងសកម្មភាពធម្មតានៃអាជីវកម្ម ធនាគារព្រមព្រៀងជាភាគីក្នុងកិច្ចសន្យានានាទាក់ទងនឹងឥណទានរួមមាន កិច្ចសន្យាឥណទាន លិខិតឥណទាន និងការធានាផ្សេងៗ។ គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រផ្តល់សំវិធានធន មានលក្ខណៈស្រដៀងគ្នាចំពោះឥណទានដែលបានព្រមព្រៀង ដូចដែលបានលាតត្រដាងខាងលើ។ សំវិធានធនត្រូវបានកំណត់ឡើងចំពោះកិច្ចសន្យាផ្សេងៗ ដែលទាក់ទងនឹងឥណទាននៅពេលដែលការខាតបង់ ត្រូវបានប្រមើលមើលថានឹងអាចកើតមាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំណាងឱ្យ)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងឱ្យ)

២.៣.៩ ការវិនិយោគហិរញ្ញវត្ថុសម្រាប់លក់

ការវិនិយោគហិរញ្ញវត្ថុសម្រាប់លក់ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែនទិញទិញ ដែលគណនាមានបំណងទិញ និងរក្សាទុកដោយមិនមានកាលកំណត់ ហើយដែលអាចលក់ដើម្បីឆ្លើយតបនឹងតម្រូវការសាច់ប្រាក់ ឬ ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ។

២.៣.១០ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានរក្សាទុកត្រឹមតម្លៃទទួលស្គាល់ដែលអាចស្មានទុកជាមុន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងចំពោះគណនាសង្ស័យដោយយោងទៅតាមការពិនិត្យឡើងវិញលើគណនាសរុបនៅបរិច្ឆេទតារាងតុល្យការ។

២.៣.១១ ទ្រព្យអរូបិយ

កម្មវិធីកុំព្យូទ័រ ដែលគណនាបានទិញ ត្រូវបានបង្ហាញតាមថ្លៃដើម ដករំលស់បង្គរ។ កម្មវិធីកុំព្យូទ័រត្រូវបានរំលស់ដោយផ្អែកលើវិធីសាស្ត្ររំលស់ថេរ ដែលរំលស់ក្នុងរយៈពេល៥ឆ្នាំ។

២.៣.១២ អចលនទ្រព្យ និងហត្ថបករណ៍

(១) អចលនទ្រព្យ និងហត្ថបករណ៍ត្រូវបានកត់ត្រាតាមតម្លៃដើមដោយ ដករំលស់បង្គរ និងការខាតបង់នៃឱនភាពតម្លៃបង្គរ (ប្រសិនបើមាន)។ នៅពេលដែលធាតុនៃទ្រព្យអចលនទ្រព្យ និង ហត្ថបករណ៍ រួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា សមាសភាពទាំងនោះត្រូវបានចាត់ទុកជាធាតុ ផ្សេងគ្នានៃអចលនទ្រព្យ និងហត្ថបករណ៍។

(២) រំលស់អចលនទ្រព្យ និងហត្ថបករណ៍ផ្សេងៗ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរតាមអត្រាដូចខាងក្រោម៖

ការកែលំអរអាគារ	១៥ ឆ្នាំ
សំភារៈបច្ចេកវិទ្យាព័ត៌មាន	៤ ឆ្នាំ
គ្រឿងសង្ហារឹម និង គ្រឿងបរិក្ខារ	៤-៥ ឆ្នាំ
យានយន្ត	៤-៥ ឆ្នាំ

(៣) ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃអចលនទ្រព្យ និងហត្ថបករណ៍ ដែលបានទទួលស្គាល់រួចមក ហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម នៅពេលដែលអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតនឹងហូរចូលមកគណនា លើសពីបទដ្ឋានដំណើរការដើមដែលបានវាយ តម្លៃសម្រាប់ទ្រព្យសកម្មដែលមាន។ រាល់ចំណាយបន្តបន្ទាប់ផ្សេងទៀតត្រូវទទួលស្គាល់ជាចំណាយនៅក្នុងកាលបរិច្ឆេទដែលកើតឡើង។

(៤) ចំណេញ ឬ ខាតពីការបោះបង់ ឬ ការលក់ចេញនៃអចលនទ្រព្យ និងហត្ថបករណ៍ណាមួយ ត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងការប៉ាន់ស្មាននៃប្រាក់ចំណូលសុទ្ធពីការលក់ និង តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល នៅថ្ងៃបោះបង់ ឬលក់ចេញ។

(៥) អចលនទ្រព្យ និងហត្ថបករណ៍ដែលបានរំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃ ដែលអចលនទ្រព្យ និងហត្ថបករណ៍ទាំងនោះត្រូវបានលក់ ឬ ដុះចោល។

(៦) តម្លៃពិតគណនេយ្យនៃអចលនទ្រព្យ និងហត្ថបករណ៍ ត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះឱនភាពនៃតម្លៃនៅពេលមានការគូសបញ្ជាក់ណាមួយដូចជា ទ្រព្យសកម្មនោះ ចាំបាច់ត្រូវបន្ថយតម្លៃ។ ឱនភាពតម្លៃត្រូវបានវាស់វែងដោយប្រៀបធៀបតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មជាមួយតម្លៃដែលអាចប្រមូលបានវិញ។ ការខាតបង់លើការថយចុះនៃតម្លៃ ត្រូវបានចាត់ទុកជាចំណាយក្នុងរបាយការណ៍លទ្ធផលឆ្នាំ។

ការដាក់បញ្ចូលមកវិញនូវការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីឆ្នាំមុនៗ ត្រូវបានកត់ត្រាឡើងវិញ នៅពេលដែលមានការគូសបញ្ជាក់ឲ្យដឹងថា ការខូចបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មនោះលែងកើតមានទៀត ឬ ត្រូវបានថយចុះហើយ។ ការដាក់បញ្ចូលមកវិញនេះ ត្រូវបានទទួលស្គាល់ត្រឹមតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មដែលបានកំណត់ (តម្លៃសុទ្ធបន្ទាប់ពីដករំលស់) ប្រសិនបើមានការខាតបង់លើឱនភាពនៃតម្លៃនោះ។ ការដាក់បញ្ចូលមកវិញនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលឆ្នាំ។

២.៣.១៣ ប្រាក់បញ្ញើពីអតិថិជន និងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជន និងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាដោយយោងលើបរិមាណនៃប្រាក់បញ្ញើ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យអ្នកវិនិច្ឆ័យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំណាងឱ្យអ្នកវិនិច្ឆ័យ)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងឱ្យអ្នកវិនិច្ឆ័យ)

២.៣.១៤ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាដោយផ្អែកលើតម្លៃដើម ហើយក៏ត្រូវបានកាត់បន្ថយតម្លៃសមរម្យមួយដែលរំពឹងថានឹងត្រូវសងនៅពេលអនាគតសម្រាប់ទំនិញ និងសេវាកម្មដែលបានទទួល។

២.៣.១៥ សវិធានធនលើបំណុល

សវិធានធនលើបំណុល ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ច (តាមផ្លូវច្បាប់ ឬ ប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាមានលទ្ធភាពដែលតម្រូវឲ្យ មានលំហូរចេញផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញកាតព្វកិច្ចនោះ ហើយការប៉ាន់ស្មាន ដែលអាចជឿជាក់បាននៃបរិមាណនោះត្រូវបានធ្វើឡើង។

សវិធានធនត្រូវបានត្រួតពិនិត្យឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយធ្វើការកែតម្រូវស្របទៅនឹងការប៉ាន់ស្មានល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលតម្លៃពេលវេលានៃសាច់ប្រាក់ មានឥទ្ធិពលជាសារវន្ត បរិមាណសវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលរំពឹងទុក ដើម្បីទូទាត់បំណុល។

២.៣.១៦ ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញក្នុងគ្រា

ពន្ធលើប្រាក់ចំណេញក្នុងគ្រាជាទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទមុន ត្រូវបានវាស់វែងជាទឹកប្រាក់ដែលត្រូវបានរំពឹងទុកថា ត្រូវបានប្រមូលមកវិញ ឬ ត្រូវបង់ទៅអាជ្ញាធរពន្ធ ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និងច្បាប់ពន្ធដែលមានសុពលភាព រហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការនេះ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតុល្យការ លើចំនួនខុសគ្នាបណ្តោះអាសន្ន នាកាលបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងទ្រព្យអកម្ម ហើយនិងតម្លៃពិតគណនេយ្យរបស់ពួកវាក្នុងគោលបំណងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ពន្ធពន្យារជាទ្រព្យអកម្ម ត្រូវបានទទួលស្គាល់លើចំនួនខុសគ្នាបណ្តោះអាសន្នជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារលើបំណុលកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអកម្មនៅក្នុងប្រតិបត្តិការដែលនៅពេលប្រតិបត្តិការនោះ មិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

ពន្ធពន្យារ ជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ ដែលអាចកាត់កងបានត្រឹមទំហំមួយដែលទំនងថាប្រាក់ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្ម កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអកម្មក្នុងប្រតិបត្តិការនៅពេលប្រតិបត្តិការនោះមិនមានឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

តម្លៃពិតគណនេយ្យនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនាកាលបរិច្ឆេទតារាងតុល្យការនីមួយៗ និងត្រូវកាត់បន្ថយមកត្រឹមទំហំដែលមិនទំនងថា មានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ នឹងអាចផ្តល់ឲ្យពន្ធពន្យារទ្រព្យសកម្មទាំងអស់ ឬ មួយផ្នែកអាចយកមកប្រើប្រាស់បាននាពេលអនាគត។ ពន្ធលើប្រាក់ចំណូលពន្យារជាទ្រព្យសកម្ម ដែលមិនត្រូវបាន ទទួលស្គាល់នោះគឺត្រូវបានវាយតម្លៃឡើងវិញ នាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវទទួលស្គាល់តាមវិសាលភាពដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានទទួលបានមកវិញ។

២.៣.១៧ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនដែលនៅសល់ត្រូវវាយការណ៍ក្នុងតារាងតុល្យការ ប្រសិនបើប្រសិនបើមានតែសិទ្ធិដែលបង្គាប់តាមផ្លូវច្បាប់ ឲ្យធ្វើការកាត់កងតម្លៃដែលទទួលស្គាល់ និងសុច្ឆន្ទៈក្នុងការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬក្នុងការទទួលស្គាល់លើទ្រព្យសកម្ម និងទូទាត់បំណុលនៅដំណាលគ្នា។ ករណីនេះមិនមែនជាករណីទូទៅ ដែលអាចអនុវត្តបានជាមួយកិច្ចព្រមព្រៀងទូទាត់មេ (Master Netting Agreement) និង ទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធដែលត្រូវបានបង្ហាញជាចំនួនដុលក្នុងតារាងតុល្យការ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំណាងដោយ)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណាងដោយ)

២.៣.១៨ ការទទួលស្គាល់ចំណូល និង ចំណាយ

១. ចំណូលការប្រាក់

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចដែលពាក់ព័ន្ធជាមួយប្រតិបត្តិការនឹងហូរចូលមកក្នុងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការវាស់វែងគួរឱ្យជឿជាក់បាន។

ចំណូលការប្រាក់ពីឥណទានវិបារូបន៍ ឥណទានមានកាលកំណត់ សមតុល្យជាមួយធនាគារ ជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កប្រចាំថ្ងៃ។ នៅពេលដែលឥណទានមិនដំណើរការ ការកាត់ត្រាអត្រាការប្រាក់ គឺត្រូវបានពន្យារហូតបានទទួលសាច់ប្រាក់ពិតៗ ឥណទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានមិនដំណើរការ គឺឥណទានដែលកាលកំណត់បង់ប្រាក់លើស៩០ថ្ងៃ ឬច្រើនពីនេះ។

២. ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ

ចំណូលពីកម្រៃឈ្នួល និងកម្រៃជើងសាររបស់ធនាគារត្រូវបានបង្កើតតាមមូលដ្ឋានដូចខាងក្រោម៖

- (ក) កម្រៃពីការរៀបចំឥណទាន និង កម្រៃជើងសារដែលបានពីសេវាកម្មផ្សេងៗ និងការសម្រួលដែលផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ពេលប្រតិបត្តិការទាំងនេះកើតឡើង
- (ខ) កម្រៃទាយជួន និងកម្រៃធានាដែលបានមកពីសេវាកម្មផ្សេងៗ និងការសម្រួលដែលផ្តល់ដល់អតិថិជនត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញក្នុងឆ្នាំ នៅពេលសេវាកម្មផ្សេងៗ និងការសម្រួលត្រូវបានបំពេញ
- (គ) កម្រៃលើសេវា និងកម្រៃបែបបទត្រូវបានទទួលស្គាល់ពេលសេវាកម្មត្រូវបានបំពេញ។

៣. ចំណាយការប្រាក់

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជន និងគណនីសម្រាប់ទូទាត់របស់ធនាគារផ្សេងៗ និងលើការខ្ចីត្រូវបានទទួលស្គាល់តាមមូលដ្ឋានគណនេយ្យបង្ក។

៤. ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសារ

ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសាររបស់ធនាគារត្រូវបានទទួលស្គាល់នៅពេលកើតឡើង។

២.៣.១៩ ភតិសន្យាប្រតិបត្តិការ

ការទូទាត់កិច្ចសន្យាជួលប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានថេរពេញលេញកាលកំណត់នៃកិច្ចសន្យា។

២.៣.២០ សម្ព័ន្ធភាព

ភាគីដែលចាត់ទុកថាជាសម្ព័ន្ធភាពត្រូវតែធានាមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ប្រាសមកវិញ ឬប្រសិនបើធនាគារ និងភាគីនោះស្ថិតក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធភាពអាចជាប្រព័ន្ធបុគ្គល ឬ នីតិបុគ្គលហើយក៏រាប់បញ្ចូលផងដែរនូវបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។ សម្ព័ន្ធភាពត្រូវបានកំណត់ក្នុងមាត្រាទី៤៩ និង៥០ នៃច្បាប់ស្តីពីធនាគារ និង ស្ថាប័នហិរញ្ញវត្ថុដូច ខាងក្រោម៖

- (ក) បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលនូវយ៉ាងតិច ១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (ខ) ក្រុមហ៊ុនដែលត្រូវបានធនាគារកាន់កាប់នៅក្នុងដើមទុនដោយផ្ទាល់ ឬដោយប្រយោលនូវភាគកម្មសិទ្ធិបោះឆ្នោត យ៉ាងតិចស្មើនឹង ១០%
- (គ) បុគ្គលណាដែលចូលរួមក្នុងអភិបាលកិច្ច ការដឹកនាំ ការកាន់កាប់ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- (ឃ) សវនករឯករាជ្យ។

២.៣.២១ ទ្រព្យសកម្មដែលនៅក្នុងបន្ទុកសម្រាប់ជាការធានា

ទ្រព្យសកម្ម ដែលត្រូវបានរក្សានៅក្នុងបន្ទុក ឬក្នុងសមាសភាពជាបស់ធានាគឺ មិនមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ពីព្រោះទ្រព្យទាំងអស់នេះមិនមែនជាទ្រព្យសកម្មរបស់ធនាគារឡើយ។

២.៣.២២ ការកាត់ខ្ទង់ចំនួនទឹកប្រាក់

ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់ដំឡើងយកចំនួនស្រដៀងបំផុតសម្រាប់ខ្ទង់រាយ ចំពោះចំនួនទឹកប្រាក់ផ្សេងៗអាមេរិក និងស្រដៀងបំផុតសម្រាប់ទឹកប្រាក់ខ្ទង់សមមូលពាន់រៀល ចំពោះចំនួនទឹកប្រាក់ជាប្រាក់រៀល។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងសម្រាប់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៣. សាច់ប្រាក់ក្នុងដៃ និង មាស

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សាច់ប្រាក់				
ដុល្លារអាមេរិក	១២.២៩២.៧១៦	៤៩.៦២៥.៦៩៤	៣.៦៩១.៩៤៩	១៤.៩៥២.៣៩៣
ខ្មែររៀល	១២៨.៥៣៣	៥១៨.៨៨៨	១៧៩.០០២	៧២៤.៩៥៨
រូបិយប័ណ្ណផ្សេងៗទៀត	១១៧.៤៣១	៤៧៤.០៦៩	៨១.៦៩៦	៣៣០.៨៦៩
	១២.៥៣៨.៦៨០	៥០.៦១៨.៦៥១	៣.៩៥២.៦៤៧	១៦.០០៨.២២០
មាស				
មាស XBJ	៣២៧.៥៩២	១.៣២២.៤៨៩	២៩៨.៧៩៣	១.២១០.១១២
មាស XAU	២៧៣	១.១០២	២៤៨	១.០០៤
	៣២៧.៨៦៥	១.៣២៣.៥៩១	២៩៩.០៤១	១.២១១.១១៦
	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២	៤.២៥១.៦៨៨	១៧.២១៩.៣៣៦

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សាច់ប្រាក់ក្នុងដៃ និងមាស	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២	៤.២៥១.៦៨៨	១៧.២១៩.៣៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - គណនីចរន្ត	១៣.០៥៩.២៩៥	៥២.៧២០.៣៧៤	៣.០១៤.២២៣	១២.២០៧.៦០៣
សមតុល្យនៅធនាគារផ្សេងៗ វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរចាបាន	៥៥០.០០០	២.២២០.៣៥០	២៨០.០០០	១.១៣៤.០០០
ប្រាក់បញ្ញើចរន្ត និង មានកាល កំណត់ តិចជាង៣ខែ	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤	២៦.០៨៣.១២៤	១០៥.៦៣៦.៦៥២
	៣៨.៣៦៧.០៨៧	១៥៤.៨៨៧.៩៣០	៣៣.៦២៩.០៣៥	១៣៦.១៩៧.៥៩១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
គណនីចរន្ត និងគណនីទូទាត់	១៣.០៥៩.២៩៥	៥២.៧២០.៣៧៤	២.៧៣៤.២២៣	១១.០៧៣.៦០៣
គណនីចរន្ត - ដុល្លារអាមេរិក	១១.៣៦៣.៣៣០	៤៥.៨៧៣.៧៦៣	៩៩៥.៤៥៥	៤.០៣១.៥៩២
គណនីចរន្ត - ខ្មែររៀល	៥៣៦.៩៦៦	២.១៦៧.៧៣២	៥.១៧៨	២០.៩៧១
គណនីទូទាត់ - ដុល្លារអាមេរិក	១.០៥៩.៨៩៩	៤.២៧៨.៨៧៩	១.៧១៧.៤១០	៦.៩៥៥.៥១១
គណនីទូទាត់ - ខ្មែររៀល	៩៩.១៦០	៤០០.៣០៩	១៦.១៨០	៦៥.៥២៩
វិញ្ញាបនបត្រប្រាក់បញ្ញើ អាចចរបាន	៥៥០.០០០	២.២២០.៣៥០	២៨០.០០០	១.១៣៤.០០០
ប្រាក់បញ្ញើតាមច្បាប់	១៦.៥២២.២៩៣	៦៦.៧០០.៤៩៧	១៥.១៦៧.២៨៤	៦១.៤២៧.៥០០
ប្រាក់តម្កល់ធនាគារលើដើមទុន - ដុល្លារអាមេរិក	៣.៨០០.០០០	១៥.៣៤០.៦០០	៣.៨០០.០០០	១៥.៣៤០.០០០
ប្រាក់បម្រុងកាតព្វកិច្ច - ដុល្លារអាមេរិក	១២.៧០០.០០០	៥១.២៦៩.៩០០	១១.៣៥០.០០០	៤៥.៩៦៧.៥០០
ប្រាក់បម្រុងកាតព្វកិច្ច - ខ្មែររៀល	២២.២៩៣	៨៩.៩៩៧	១៧.២៨៤	៧០.០០០
	៣០.១៣១.៥៨៨	១២១.៦៤១.២២១	១៨.១៨១.៥០៧	៧៣.៦៣៥.១០៣

(១) ប្រាក់តម្កល់ធនាគារលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០១ គ្រប់ធនាគារត្រូវបានតម្រូវឱ្យតម្កល់ប្រាក់បញ្ញើតាមច្បាប់ចំនួន ១០ភាគរយ នៃដើមទុនចុះបញ្ជីនៅ ធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញនៅពេលដែលធនាគារស្ម័គ្រចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(២) ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ៨៧-០១២-១៤០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ធនាគារត្រូវបានតម្រូវឱ្យរក្សាចំនួនសាច់ប្រាក់បម្រុងជាក់លាក់នៅ ធនាគារជាតិនៃកម្ពុជា ក្នុងទម្រង់ប្រាក់បញ្ញើកាតព្វកិច្ចដោយគណនាស្មើនឹង ៨% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង១២,៥០% នៃប្រាក់បញ្ញើជាប្រាក់ប័ណ្ណបរទេស។

(៣) វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរបាន

វិញ្ញាបនបត្រប្រាក់បញ្ញើអាចចរបាននេះមានរយៈពេល៣ ខែនិងមានការប្រាក់ ០.៧% ក្នុងមួយឆ្នាំ។

ការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់តម្កល់ផ្សេងៗនៅ ធនាគារជាតិនៃកម្ពុជា សង្ខេបដូចខាងក្រោម៖

	២០១៦	២០១៥
ប្រាក់តម្កល់ធនាគារលើដើមទុន	០,២១%	០,១១%
ប្រាក់បម្រុងកាតព្វកិច្ច (ដុល្លារអាមេរិក)	០,២៤%	០,២១%
ប្រាក់បម្រុងកាតព្វកិច្ច (ខ្មែររៀល)	០,០០%	០,០០%
ប្រាក់បញ្ញើមានកាលកំណត់	០,៧០%	០,២៥%
គណនីចរន្ត	០,០០%	០,០០%
គណនីទូទាត់	០,០០%	០,០០%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៥. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក	៣.៣១៨.៩៩៤	១៣.៣៩៨.៧៧៩	៩៦១.៦១៦	៣.៨៩៤.៥៤៥
ស្ថាប័នហិរញ្ញវត្ថុបរទេស	៨.៥៧២.២៥៣	៣៤.៦០៦.១៨៥	២៥.១២១.៥០៨	១០១.៧៤២.១០៧
ក្នុងនោះ:				
បញ្ញើតាមតម្រូវការនៅធនាគារមេ (កំណត់សម្គាល់ ២.៤)	៨.០៦៦.០៤៤	៣២.៥៦២.៦១៨	២៤.៥៩៨.៦២០	៩៩.៦២៤.៤១១
	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤	២៦.០៨៣.១២៤	១០៥.៦៣៦.៦៥២

អត្រាការប្រាក់ប្រចាំឆ្នាំនៃសមតុល្យនៅស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៦	២០១៥
បញ្ញើតាមតម្រូវការ	០,០០%-០,៥០%	០,០០%-០,៥០%

៦. ឥណទាន និង បុរេប្រទានទៅអតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ឥណទាន				
ឥណទានមានកាលកំណត់	៩៥.៩៨១.៥៦៩	៣៨៧.៤៧៧.៥៩៤	៩៥.០១៥.៥៥៣	៣៨៤.៨១២.៩៩១
ឥណទានវិញ្ញាបន៍	១៩.០២០.០៣៤	៧៦.៧៨៣.៨៧៧	១៥.២៩៥.៤០៦	៦១.៩៤៦.៣៩៤
ប័ណ្ណឥណទាន	១១៧.៩៨៤	៤៧៦.៣០២	៥៦.១៦៧	២២៧.៤៧៦
ឥណទានសរុប - ដុល	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១
សិវិធានធនសម្រាប់ការបាត់បង់				
សិវិធានធនជាក់លាក់	(២.១៣០.៧០២)	(៨.៦០១.៦៤៤)	(២.២១៩.១៥២)	(៩.០៤៣.០៤៥)
សិវិធានធនទូទៅ	(១.១០៦.៤៦៥)	(៤.៤៦៦.៧៩៩)	(១.០៨២.៣៤០)	(៤.៣៨៣.៤៧៧)
	(៣.២៣៧.១៦៧)	(១៣.០៦៨.៤៤៣)	(៣.៣០១.៤៩២)	(១៣.៤២៦.៥២២)
ឥណទាន និង បុរេប្រទានទៅអតិថិជន - សុទ្ធ	១១១.៨៨២.៤២០	៤៤១.៦៦៩.៣៣០	១០៧.០៦៥.៥៩៤	៤២៩.៥៣៦.៨០៦

បម្រែបម្រួលនៃការធ្វើសិវិធានធនសម្រាប់ឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ឥណទាន				
សមតុល្យថ្ងៃទី១ ខែមករា	១.៦២៤.១៩២	៦.៥៧៧.៩៧៨	១.១៨៩.៥១៨	៤.៨៤៧.២៨៦

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (ត្រីមីនីមីន)

បម្រែបម្រួលនៃការធ្វើសវិធានធនសម្រាប់ឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖ (ត្រីមីនីមីន)

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណាយសំរាប់សវិធានធនក្នុងឆ្នាំ	៥០៦.៥១០	២.០៤៤.៧៨០	៤៣៤.៦៧៤	១.៧៦០.៤៣០
លំអៀងអត្រាប្តូរប្រាក់	-	(២១.១១៤)	-	(២៩.៧៣៨)
សមតុល្យ ថ្ងៃទី៣១ ខែធ្នូ	២.១៣០.៧០២	៨.៦០១.៦៤៤	១.៦២៤.១៩២	៦.៥៧៧.៩៧៨
សវិធានធនទូទៅ				
សមតុល្យថ្ងៃទី១ ខែមករា	១.០៨២.៣៤០	៤.៣៨៣.៤៧៧	១.០២៩.៦៣៤	៤.១៩៥.៧៩៩
ចំណាយសំរាប់សវិធានធនក្នុងឆ្នាំ	២៤.១២៥	៩៧.៣៩៣	៥២.៧០៦	២១៣.៤៩៩
លំអៀងអត្រាប្តូរប្រាក់	-	(១៤.០៧១)	-	(២៥.៧៤១)
សមតុល្យថ្ងៃទី៣១ ខែធ្នូ	១.១០៦.៤៦៥	៤.៤៦៦.៧៩៩	១.០៨២.៣៤០	៤.៣៨៣.៤៧៧
សរុបសវិធានធនក្នុងឆ្នាំ	៣.២៣៧.១៦៧	១៣.០៦៨.៤៤៣	២.៧០៦.៥៣២	១០.៩៦១.៤៥៥

ក) ការចាត់ថ្នាក់សម្ពាធឥណទាន មានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ឥណទានធម្មតា				
មានទ្រព្យធានា	១០៩.៧៩០.៣០៥	៤៤៣.២២៣.៤៦១	៦៩.៤៨២.៩៦៥	២៨១.៤០៦.០០៨
គ្មានទ្រព្យធានា	៨៥៦.២៣៣	៣.៤៥៦.៦១៣	៣៨.៧៤៩.៥១៨	១៥៦.៩៣៥.៥៤៩
	១១០.៦៤៦.៥៣៨	៤៤៦.៦៨០.០៧៤	១០៨.២៣២.៤៨៣	៤៣៨.៣៤១.៥៥៧
ឥណទានឃ្លាំមើល				
មានទ្រព្យធានា	២.២៧៩.៦៤០	៩.២០២.៩០៧	១៩១.៧៧៤	៧៧៦.៦៨៥
គ្មានទ្រព្យធានា	-	-	-	-
	២.២៧៩.៦៤០	៩.២០២.៩០៧	១៩១.៧៧៤	៧៧៦.៦៨៥
ឥណទានក្រោមស្តង់ដារ				
មានទ្រព្យធានា	១៨.២៩៧	៧៣.៨៦៥	-	-
គ្មានទ្រព្យធានា	-	-	៥០.០០០	២០២.៥០០
	១៨.២៩៧	៧៣.៨៦៥	៥០.០០០	២០២.៥០០
ឥណទានសង្ស័យ				
មានទ្រព្យធានា	២៣២.៩១៨	៩៤០.២៩០	៥៦៨.៨៦០	២.៣០៣.៨៨៣
គ្មានទ្រព្យធានា	-	-	-	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (តំបន់ព័រមុន)

ក) ការចាត់ថ្នាក់សម្ពាធឥណទាន មានដូចតទៅ៖ (តំបន់ព័រមុន)

	២៣២.៩១៨	៩៤០.២៩០	៥៦៨.៨៦០	២.៣០៣.៨៨៣
ឥណទានបាត់បង់				
មានទ្រព្យធានា	១.៩៤២.១៩៤	៧.៨៤០.៦៣៧	១.៣២៤.០០៩	៥.៣៦២.២៣៦
គ្មានទ្រព្យធានា	-	-	-	-
	១.៩៤២.១៩៤	៧.៨៤០.៦៣៧	១.៣២៤.០០៩	៥.៣៦២.២៣៦
សរុប	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១

នៅថ្ងៃទី៣១ ធ្នូ ២០១៦ ប្រាក់កម្ចីធម្មតាដែលមានការធានា គឺរាប់បញ្ចូលទាំងប្រាក់កម្ចីធម្មតាដែលបានបង់សំណើអតិថិជនផ្នែកកុករករ៉ែសរុប៤៦.៤៣៣.២២៩ ដុល្លារអាមេរិក ដែលធនាគារជាតិនៃកម្ពុជា (ធន.ក) តម្រូវឱ្យសងត្រលប់វិញត្រឹមចុងឆ្នាំ២០១៨។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ធនាគារបានធ្វើលិខិតផ្លូវការមួយទៅកាន់ ធនាគារជាតិនៃកម្ពុជា ដើម្បីស្នើសុំការយល់ព្រមក្នុងការទារប្រាក់ដើមនៃប្រាក់កម្ចីទាំងនោះ ទៅតាមតារាងសំណងក្នុងរយៈពេលបីឆ្នាំ ដែលគិតចាប់ពីចុងឆ្នាំ២០១៨ និងការចាត់ថ្នាក់ប្រាក់កម្ចីទាំងនេះស្ថិតក្នុងថ្នាក់ធម្មតា (ក្រុម១) ដោយធនាគារយល់ឃើញថាកម្ចីទាំងនេះ នឹងត្រូវបានគេបង់ជាទៀងទាត់ទៅតាមតារាងសំណង។ គិតត្រឹមថ្ងៃរបាយការណ៍ហិរញ្ញវត្ថុនេះ ធនាគារមិនទាន់ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជានោះទេ។

(ខ) ការវិភាគឥណទាន និងបុរេប្រទានតាមអាយុកាលត្រូវបានបង្ហាញនៅកំណត់សម្គាល់ ២៥.៣ ស្តីអំពីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) ការវិភាគឥណទាន និងបុរេប្រទានតាមរូបិយប័ណ្ណត្រូវបានបង្ហាញនៅកំណត់សម្គាល់ ២៥.៤ ស្តីអំពីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ឃ) ការវិភាគឥណទាន និងបុរេប្រទានតាមប្រភេទនៃឥណទាន មានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ឥណទានពាណិជ្ជកម្ម	៦៧.៤៥៥.០០៨	២៧២.៣១៥.៨៦៨	៧៣.៣៨៦.៤៩៧	២៩៧.២១៥.៣១៣
ឥណទានសំរាប់អ្នកប្រើប្រាស់	៤៧.៦៦៤.៥៧៩	១៩២.៤២១.៩០៥	៣៦.៩៨០.៦២៩	១៤៩.៧៧១.៥៤៨
សរុបឥណទានដុល	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១

(ង) ការវិភាគសម្ពាធឥណទាន តាមប្រភេទអាជីវកម្មមានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
រុករករ៉ែ	៤៦.៤៣៣.២២៩	១៨៧.៤៥០.៩៤៦	៤៥.៦៨៤.៩០២	១៨៥.០២៣.៨៥៣
ភ្នាក់ងារលក់ដុំ និង រាយ	៣៧.០០១.៨៤៨	១៤៩.៣៧៦.៤៦១	២៣.៩៧៨.៦៧០	៩៧.១១៣.៦១៤
ប្រើប្រាស់ផ្ទាល់ខ្លួន	១២.៧៣២.៨៣១	៥១.៤០២.៤៤០	៨.៨៦៦.០០១	៣៥.៩០៧.៣០៤
សេវា	៨.៧១៦.៦២២	៣៥.១៨៩.០០២	៦.៤៦០.២៨៤	២៦.១៦៤.១៥០
ការនាំចេញ និងនាំចូល	៤.០៥៣.៣៥៤	១៦.៣៦៣.៣៨៨	៦.៩២៨.០៩០	២៨.០៥៨.៧៦៥
ដីធ្លី និងអចលនទ្រព្យ	១.២១៨.០២២	៤.៩១៧.១៥៦	១.៨៥៧.២៥៣	៧.៥២១.៨៧៥
ឧស្សាហកម្មផ្សេងៗ	៤.៩៦៣.៦៨១	២០.០៣៨.៣៨០	១៦.៥៩១.៩២៦	៦៧.១៩៧.៣០០
សរុបឥណទានដុល	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទីបីមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (តំបន់ទីបីមុន)

(ច) វិភាគបន្ថែមឥណទាន និងបុរេប្រទានតាមនិវាសនភាព សម្ព័ន្ធភាព និង ហានិភ័យមានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
និវាសនភាព៖				
និវាសនជន	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១
អនិវាសនជន	-	-	-	-
	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>	<u>១១០.៣៦៧.១២៦</u>	<u>៤៤៦.៩៨៦.៨៦១</u>
តាមសម្ព័ន្ធភាព៖				
ភាគីសម្ព័ន្ធយោគី	១៦០.៣១៧	៦៤៧.២០០	៥.៧៥៨	២៣.៣២០
ពុំមែនភាគីសម្ព័ន្ធយោគី	១១៤.៩៥៩.២៧០	៤៦៤.០៩០.៥៧៣	១១០.៣៦១.៣៦៨	៤៤៦.៩៦៣.៥៤១
	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>	<u>១១០.៣៦៧.១២៦</u>	<u>៤៤៦.៩៨៦.៨៦១</u>
តាមហានិភ័យ៖				
ហានិភ័យធំ	៤៤.៥៣៣.២២៩	១៧៩.៧៨០.៦៤៦	៥៥.៥៧៦.៧៩៥	២២៥.០៨៦.០២០
ពុំមែនហានិភ័យធំ	៧០.៥៨៦.៣៥៨	២៨៤.៩៥៧.១២៧	៥៤.៧៩០.៣៣១	២២១.៩០០.៨៤១
	<u>១១៥.១១៩.៥៨៧</u>	<u>៤៦៤.៧៣៧.៧៧៣</u>	<u>១១០.៣៦៧.១២៦</u>	<u>៤៤៦.៩៨៦.៨៦១</u>

អនុលោមតាមប្រកាសលេខ ធ៧-០៦-២២៦ ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា ការប្រឈមនឹងហានិភ័យធំ ត្រូវបានកំណត់ថាជា ហានិភ័យដុល ដែលបណ្តាលមកពីដំណើរការរបស់ធនាគារជាមួយអ្នកទទួលបានឥណទាន ដែលហានិភ័យនេះគឺលើ១០% នៃតម្លៃសុទ្ធ។ ហានិភ័យ នេះគឺសំដៅទៅលើចំណុចខ្ពស់ពីរ៖ (ក) ប្រាក់កម្ចីដែលមិនទាន់សង និង (ខ) ប្រាក់កម្ចីដែលត្រូវបានអនុញ្ញាត។ នៅថ្ងៃទី៣១ ធ្នូ ២០១៦ ពុំមាន ហានិភ័យធំនៃសមតុល្យក្រៅតារាងតុល្យការនោះទេ ។

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ឥណទាន និង បុរេប្រទានទៅអតិថិជនមានដូចតទៅ៖

	២០១៦	២០១៥
ឥណទានរយៈពេលខ្លី	៥.០០% - ១២.០០%	៥.០០% - ១៨.០០%
ឥណទានរយៈពេលមធ្យម និងរយៈពេលវែង	៥.០០% - ១៨.០០%	៣.០០% - ១៨.០០%

៧. ការវិនិយោគលើមូលបត្រ

	២០១៦			២០១៥		
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	%កម្មសិទ្ធិ របស់ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	%កម្មសិទ្ធិ របស់ធនាគារ
ក្រុមហ៊ុន ក្រេឌីតប្តូរកម្ពុជា	២៥.០០០	១០០.៩២៥	១%	២៥.០០០	១០១.២៥០	១%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៨. អចលនទ្រព្យ និងបាតុបករណ៍

	ការកែលម្អអាគារ ដុល្លារអាមេរិក	សំភារៈកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៧៩៩.៥៣៦	៨៣៤.០៧៨	៤៣៩.៧៨២	៥៥៣.៩៦០	២.៦២៧.៣៥៦
ទិញបន្ថែម	៥៤.៥២២	៦៦០.៩២៩	៣៤.៩១២	១៩.៧៥៥	៧៧០.១១៨
លក់ចេញ	-	-	-	(៩.២០០)	(៩.២០០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៨៥៤.០៥៨	១.៤៩៥.០០៧	៤៧៤.៦៩៤	៥៦៤.៥១៥	៣.៣៨៨.២៧៤
រំលស់បង្គរ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣៩៦.៥៣២	៧៦៩.៦០៦	២៤៥.៤៨៨	៣២១.៣០៥	១.៧៣២.៩៣១
រំលស់	១៤៧.៦៧៨	៤១.០៧១	៧០.៣៧៩	៩៥.២៧៩	៣៥៤.៤០៧
លក់ចេញ	-	-	-	(៩.២០០)	(៩.២០០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៥៤៤.២១០	៨១០.៦៧៧	៣១៥.៨៦៧	៤០៧.៣៨៤	២.០៧៨.១៣៨
តំលៃពិតគណនេយ្យ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៤០៣.០០៤	៦៤.៤៧២	១៩៤.២៩៤	២៣២.៦៥៥	៨៩៤.៤២៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៣០៩.៨៤៨	៦៨៤.៣៣០	១៥៨.៨២៧	១៥៧.១៣១	១.៣១០.១៣៦
សមមូលតាមការកំណត់ (កំណត់សម្គាល់ ២.១.៥)					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	១.៦៣២.១៦៥	២៦១.១១២	៧៨៦.៨៩១	៩៤២.២៥៣	៣.៦២២.៤២១
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	១.២៥០.៨៥៦	២.៧៦២.៦៤០	៦៤១.១៨៥	៦៣៤.៣៣៨	៥.២៨៩.០១៩

៩. ទ្រព្យអរូបិយ

	កម្មវិធីកុំព្យូទ័រដុល្លារអាមេរិក
ថ្លៃដើម	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៤២៩.៩១២
ទិញបន្ថែម	២៥៧.៧៩៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៦៨៧.៧០៩
រំលស់បង្គរ	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣៩៧.៥៣៤
រំលស់	៣០.៧៥៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៤២៨.២៩១
តំលៃពិតគណនេយ្យ	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	៣២.៣៧៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៩. ទ្រព្យអរូបិយ (តំណាងដោយ)

	កម្មវិធីកុំព្យូទ័រដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	២៥៩.៤១៨
សមមូលតាមរៀល (កំណត់សម្គាល់ ២.១.៥)	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦	១៣១.១៣១
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	១.០៤៧.២៧០

១០. ទ្រព្យសកម្មផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលតាមរៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលតាមរៀល (កំណត់សម្គាល់ ២.១.៥)
ការប្រាក់ដែលត្រូវទទួល	៣.៨១១.៩៩៦	១៥.៣៨៩.០២៨	៣.៣០៥.២១៩	១៣.៣៨៦.១៣៧
ប្រាក់កក់ជូលអាគារ	២១០.១០០	៨៤៨.១៧៤	២០៩.៨១៥	៨៤៩.៧៥១
បុរេប្រទានសម្រាប់បុគ្គលិក	៦៣.៤០៣	២៥៥.៩៥៨	៥.៣៣០	២១.៥៨៧
បុរេប្រទានសម្រាប់ការចែទាំប្រព័ន្ធ T២៤ និង IBM	៤៦.១៧០	១៨៦.៣៨៨	៨១.៦៨៩	៣៣០.៨៤០
ចំណាយបង់ប្រាក់សម្រាប់ការជួល និង ការធានារ៉ាប់រង	២៤.១៣៦	៩៧.៤៣៧	២២.៥៣៨	៩១.២៧៩
បុរេប្រទានសំរាប់ការឆ្លើយតបប្រាក់	១៦.៩១២	៦៨.២៧៤	-	-
ទ្រព្យសកម្មត្រូវទទួលផ្សេងៗ	៥.៧៨៨	២៣.៣៦៦	១២.៤៤៣	៥០.៣៩៣
	៤.១៧៨.៥០៥	១៦.៨៦៨.៦២៥	៣.៦៣៧.០៣៤	១៤.៧២៩.៩៨៧
សំវិធានធនសំរាប់ការប្រាក់ទទួលបាន	(៥១៣.១២៤)	(២.០៧១.៤៨២)	(២៥០.៦៨៥)	(១.០១៥.២៧៤)
	៣.៦៦៥.៣៨១	១៤.៧៩៧.១៤៣	៣.៣៨៦.៣៤៩	១៣.៧១៤.៧១៣

នៅក្នុងគណនីទទួលការប្រាក់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានរួមបញ្ចូល ការប្រាក់បង្កទុកចំនួន ៣.០២៧.៥០២ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥៖ ២.២៤៤.០៩៦) ពីកម្ចីត្តល់ទៅឲ្យអតិថិជនផ្នែករុករករ៉ែដែល ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យសងត្រលប់មកវិញ(សូមពិនិត្យមើលសម្គាល់ទី៦)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដើម្បី)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១១. ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់បញ្ញើតាមតម្រូវការ	៣៦.៨៦៩.៣៦៣	១៤៨.៨៤១.៦១៨	៤៣.៥៦០.៤៨៨	១៧៦.៤១៩.៩៧៧
ក្នុងនោះ៖				
នៅធនាគារមេទុក (កំណត់សម្គាល់ ២៤)	៣៦.៨៦៩.៩៤៤	១៤៨.៨២៧.៨១៥	៤៣.៥៣៩.៤៣៦	១៧៦.៣៣៤.៧១៦
ប្រាក់បញ្ញើមានកាលកំណត់ និង ឥណទាន	២៣.៣៧៦.៥០៩	៩៤.៣៧០.៩៦៧	២១.១៨៦.០៤៤	៨៥.៨០៣.៤៧៨
សរុប	៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥	៦៤.៧៤៦.៥៣២	២៦២.២២៣.៤៥៥

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់ស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៦	២០១៥
ប្រាក់បញ្ញើតាមតម្រូវការ	០.០០%	០.០០%
ប្រាក់បញ្ញើមានកាលកំណត់	២.០០% - ៤.៤០%	២.០០% - ៤.៥០%

១២. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
គណនីចរន្ត	៤.១២៣.៩១៧	១៦.៦៤៨.២៥៣	៤.៩៦៩.១៩៣	២០.១២៥.២៣១
គណនីមានកាលកំណត់	៤៧.៤៥៤.៥៩៩	១៩១.៥៧៤.២១៦	៣៦.៥៣២.៤៩៥	១៤៧.៩៥៦.៦០៥
គណនីសន្សំ	១៦.១៥៧.៦៣៧	៦៥.២២៨.៣៨១	១១.៧២៨.៣៥៩	៤៧.៤៩៩.៨៥៤
	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០	៥៣.២៣០.០៤៧	២១៥.៥៨១.៦៩០

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១២. ប្រាក់បញ្ញើរបស់អតិថិជន (តំបន់ព័រមុន)

ការវិភាគពីប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖

(ក) ប្រភេទនៃអតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ក្រុមហ៊ុនក្នុងស្រុក	៧.២២១.៤៩២	២៩.១៥៣.១៦៣	៤.៤៩២.២១៦	១៨.១៩៣.៤៧៤
ក្រុមហ៊ុនបរទេស	៦៧.០៩៧	២៧០.៨៧១	២.៨៨៥.៣១៤	១១.៦៨៥.៥២២
និវាសនជនជាបុគ្គល	៥៦.៦៨៣.៦៣៨	២២៨.៨៣១.៨៤៧	៤២.៨៦៤.២៦៤	១៧៣.៦០០.២៦៩
អនិវាសនជនជាបុគ្គល	៣.៧៦៣.៩២៦	១៥.១៩៤.៩៦៩	២.៩៨៨.២៥៣	១២.១០២.៤២៩
	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០	៥៣.២៣០.០៤៧	២១៥.៥៨១.៦៩០

(ខ) ការវិភាគតាមកាលកំណត់ត្រូវបានបង្ហាញ នៅក្នុងកំណត់សម្គាល់ ២៥.៣ នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) ប្រាក់បញ្ញើពីសម្ព័ន្ធម្ចាតិមានបង្ហាញ នៅក្នុងកំណត់សម្គាល់ ២៤ នៃប្រតិបត្តិការ និងសមតុល្យ ជាមួយសម្ព័ន្ធម្ចាតិ។

(ឃ) អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖

	២០១៦	២០១៥
ប្រាក់បញ្ញើមានកាលកំណត់	២,២៥% - ៦,៣០%	២,២៥% - ៦,៥០%
គណនីសន្សំ	០,០០% - ១,០០%	០,០០% - ១,០០%
គណនីចរន្ត	០,០០% - ១,០០%	០,០០% - ១,០០%
ប្រាក់បញ្ញើកម្រិតទុក	០,០០%	០,០០%

១៣. សារពើពន្ធ

ធាតុចម្បងសម្រាប់ចំណាយពន្ធក្នុងឆ្នាំមានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ពន្ធលើប្រាក់ចំណេញ				
ពន្ធបច្ចុប្បន្ន	៥៧២.៧៩៧	២.៣១២.៣៨១	៤៥៣.៦៦៤	១.៨៣៧.៣៣៩
ពន្ធពន្យារ	(១៧៣.៤៩៣)	(៧០០.៣៩១)	(៤៤.៦១៤)	(១៨០.៦៨៧)
ចំណាយពន្ធសរុបក្នុងឆ្នាំ	៣៩៩.៣០៤	១.៦១១.៩៩០	៤០៩.០៥០	១.៦៥៦.៦៥២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. សារពើពន្ធ (តំបន់ព័រមុន)

ពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន

លិខិតប្រកាសពន្ធរបស់ធនាគារ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ និងបទបញ្ញត្តិសារពើពន្ធលើប្រភេទប្រតិបត្តិការជាច្រើន គឺមានការបកស្រាយផ្សេងៗគ្នា។ តម្លៃដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងកែប្រែនៅពេលក្រោយ បន្ទាប់ពីការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

អនុលោមតាមបទបញ្ញត្តិពន្ធដារកម្ពុជា ពន្ធលើប្រាក់ចំណេញបច្ចុប្បន្នត្រូវបានគណនា ដោយយកតម្លៃខ្ពស់បំផុតរវាងចំណូលជាប់ពន្ធក្នុងឆ្នាំគុណនឹងអត្រាពន្ធ ២០% នាការិយបរិច្ឆេទនៃរបាយការណ៍ និង១% នៃផលបរ។

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធ និងប្រាក់ចំណេញគណនេយ្យ ដែលគណនាតាមអត្រាពន្ធ ២០%មានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់ចំណេញគណនេយ្យមុនកាត់ពន្ធ	១.៨៤៥.២៦៣	៧.៤៤៩.៣២៨	១.៨៦៤.៥០៣	៧.៥៥១.២៣៨
ចំណាយពន្ធតាមច្បាប់ក្នុងអត្រា ២០%	៣៦៩.០៥៣	១.៤៨៩.៨៦៦	៣៧២.៩០១	១.៥១០.២៤៨
និយ័តកម្ម				
ចំណាយមិនអាចកាត់កងបាន	២០៤.៧៣៤	៨២៦.៥១២	៨៣.៦១៥	៣៣៨.៦៤២
ចំណូលពីភាគលាភ	(៩៩០)	(៣.៩៩៧)	(២.៨៥២)	(១១.៥៥១)
ពន្ធលើប្រាក់ចំណេញបង្ហាញក្នុង របាយការណ៍លទ្ធផល	៥៧២.៧៩៧	២.៣១២.៣៨១	៤៥៣.៦៦៤	១.៨៣៧.៣៣៩
សមតុល្យដើមឆ្នាំ	៣៤៦.៧៧០	១.៤០៤.៤១៩	៣៣៧.០២៥	១.៣៧៣.៣៧៧
ការបង់ពន្ធក្នុងការិយបរិច្ឆេទ	(៣៤៦.៧៧០)	(១.៣៩៩.៩១០)	(៣៣៧.០២៥)	(១.៣៦៤.៩៥១)
ចំណាយពន្ធបង់ទុកមុន	(៨៨.៧១៨)	(៣៥៨.១៥៥)	(១០៦.៨៩៤)	(៤៣២.៩២១)
លម្អៀងអត្រាប្តូរប្រាក់	-	(៤.៥០៨)	-	(៨.៤២៥)
សមតុល្យពន្ធនៅចុងឆ្នាំ	៤៨៤.០៧៩	១.៩៥៤.២២៧	៣៤៦.៧៧០	១.៤០៤.៤១៩

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. សារពើពន្ធ (ត្រីមីនីមីន)

ពន្ធប្រាក់ចំណេញពន្យារ

	តារាងតុល្យការ		ចំណាយ (ចំណូល) ទៅតារាងលទ្ធផល	
	២០១៦ ដុល្លារអាមេរិក	២០១៥ ដុល្លារអាមេរិក	២០១៦ ដុល្លារអាមេរិក	២០១៥ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម				
ខាតការប្តូរប្រាក់មិនទាន់ទទួលស្គាល់	៥.៣៦៨	១៨.៧៣៣	(១៣.៣៦៥)	៧.៦១៩
គម្លាតរវាងរំលស់តាមគណនេយ្យ និងពន្ធ	-	៣០.១២៣	(៣០.១២៣)	៣០.១២៣
សំវិធានធនសំរាប់កម្ចីធម្មតា និងឃ្លាំមើល	២៣៤.៩៧១	-	២៣៤.៩៧១	-
	២៤០.៣៣៩	៤៨.៨៥៦	១៩១.៤៨៣	៣៧.៧៤២
ពន្ធពន្យារជាទ្រព្យអកម្ម				
គម្លាតរវាងរំលស់តាមគណនេយ្យ និងពន្ធដារ	(១៧.៩៩០)	-	(១៧.៩៩០)	៦.៨៧២
	(១៧.៩៩០)	-	(១៧.៩៩០)	៦.៨៧២
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	២២២.៣៤៩	៤៨.៨៥៦		
សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	៨៩៧.៦២៣	១៩៧.៨៦៧		
អត្ថប្រយោជន៍ពន្ធពន្យារសុទ្ធ			១៧៣.៤៩៣	៤៤.៦១៤
សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)			៧០០.៣៩១	១៨០.៦៨៧

១៤. បំណុលផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ការប្រាក់ត្រូវបង់	១.៣២៤.៥៩៩	៥.៣៤៧.៤០៦	១.០៧០.៥១៥	៤.៣៣៥.៥៨៦
ប្រាក់ដែលត្រូវបង់លើពន្ធផ្សេងៗ	១០៣.៦២៤	៤១៨.៣៣០	៤៨.០០៨	១៩៤.៤៣២
ប្រាក់ដែលត្រូវបង់លើការផ្ទេរប្រាក់	៨០.៧០៣	៣២៥.៧៩៨	៩០.៥២០	៣៦៦.៦០៦
ប្រាក់ដែលត្រូវបង់ធនាគារមេ (កំណត់សម្គាល់ ២.៤)	-	-	៤២.៩១១	១៧៣.៧៩០
ផ្សេងៗ	៤៤.២១១	១៧៨.៤៨០	១៩៩.៧៣៤	៨០៨.៩២១
	១.៥៥៣.១៣៧	៦.២៧០.០១៤	១.៤៤១.៦៨៨	៥.៨៧៩.៣៣៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងសម្រាប់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៥. ដើមទុន

ដើមទុនចំនួន ៣៨.០០០.០០០ លានដុល្លារអាមេរិក ឬ ១៥៣.៤០៦.០០០ ពាន់រៀល ទទួលបានពី Saigon Thuong Tin Commercial Joint Stock Bank ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។

១៦. ចំណូលការប្រាក់ និងចំណូលប្រាក់ប្រមូល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណូលការប្រាក់ពីកម្ចី	៨.៣២១.៩៦៥	៣៣.៥៩៥.៧៧៣	៨.០៤៣.៧២១	៣២.៥៧៧.០៧០
ចំណូលការប្រាក់ពីប្រាក់បញ្ញើ៖				
ធនាគារជាតិនៃកម្ពុជា	១៧.៥១៦	៧០.៧១២	៦.៦៤៥	២៦.៩១២
ស្ថាប័នឥណទាននៅបរទេស	៥.១៥៥	២០.៨១១	៤.៣៤៤	១៧.៥៩៤
	៨.៣៤៤.៦៣៦	៣៣.៦៨៧.២៩៦	៨.០៥៤.៧១០	៣២.៦២១.៥៧៦

១៧. ចំណាយការប្រាក់ និង ចំណាយប្រាក់ប្រមូល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧១១.៣៩៦	២.៨៧១.៩០៦	៨៩១.០៤១	៣.៦០៨.៧១៦
ចំណាយការប្រាក់លើប្រាក់បញ្ញើអតិថិជន	២.៤១០.៣២៦	៩.៧៣០.៤៨៦	១.៦៧១.៥៤៨	៦.៧៦៩.៧៦៩
	៣.១២១.៧២២	១២.៦០២.៣៩២	២.៥៦២.៥៨៩	១០.៣៧៨.៤៨៥

១៨. ចំណូលពីកម្រៃឈ្នួល និង កម្រៃជើងសារ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
កម្រៃជើងសារពីការផ្ទេរប្រាក់	១.១៤៣.៨៣៧	៤.៦១៧.៦៧០	១.១៩២.៦៦៦	៤.៨៣០.២៩៧
កម្រៃបែបបទឥណទាន	៣៨០.២៧២	១.៥៣៥.១៥៨	២២៦.៣៦៦	៩១៦.៧៨២
សោហ៊ុយ និង កម្រៃជើងសារផ្សេងៗ	១៦១.៦២៦	៦៥២.៤៨៤	១១៧.៤១៩	៤៧៥.៥៤៨
	១.៦៨៥.៧៣៥	៦.៨០៥.៣១២	១.៥៣៦.៤៥១	៦.២២២.៦២៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័ត៌មាន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៩ ចំណាយពីកម្រៃឈ្នួល និង កម្រៃជើងសារ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សេហ្វីយ៉ូ និងជើងសារបង់ទៅធនាគារ និង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៦.៩៨៤	៧១៤.៤៨៤	១៥៦.៥៣០	៦៣៣.៩៤៧

២០. ចំណេញ ឬ ខាតពីប្រតិបត្តិការផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណេញពីការប្តូរប្រាក់	៥៦.៦៤៤	២២៨.៦៧២	(៣៨.០៩៦)	(១៥៤.២៨៩)
ចំណេញលើការលក់ទ្រព្យសកម្ម	៥.០០០	២០.១៨៥	-	-
	៦១.៦៤៤	២៤៨.៨៥៧	(៣៨.០៩៦)	(១៥៤.២៨៩)

២១. ចំណាយទូទៅ និង រដ្ឋបាល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណាយបុគ្គលិក	២.៣៣៥.៩០៩	៩.៤៣០.០៦៥	២.៤៤៧.០០២	៩.៩១០.៣៥៨
ចំណាយថ្លៃជួល ជួសជុល និងថែទាំ	៥៤៦.៤៦១	២.២០៦.០៦៣	៥៨០.៩៦២	២.៣៥២.៨៩៦
ចំណាយរំលស់	៣៨៥.១៦៤	១.៥៥៤.៩០៧	៣៨៩.៣៨៨	១.៥៧៧.០២១
ចំណាយអាជ្ញាប័ណ្ណធនាគារ	២១១.៤០៦	៨៥៣.៤៤៦	២០៩.៧៧៣	៨៤៩.៥៨១
ចំណាយទូរគមនាគមន៍	១១៨.៧១២	៤៧៩.២៤០	១១៥.២២២	៤៦៦.៦៤៩
ចំណាយទឹកភ្លើង	១០៨.៤៣៥	៤៣៧.៧៥២	៩៧.០០៧	៣៩២.៨៧៨
ចំណាយលាភការបស់គណៈគ្រប់គ្រង	១០២.៣០១	៤១២.៩៨៩	៦១.៥៨៨	២៤៩.៤៣១
ចំណាយអត្ថប្រយោជន៍បុគ្គលិក	៨៣.០០០	៣៣៥.០៧១	៣៨.៥០១	១៥៥.៩២៩
ចំណាយពន្ធផ្សេងៗ	៧៧.២៤៤	៣១១.៨៣៤	៤៧.១៨៨	១៩១.១១១
ចំណាយផ្សព្វផ្សាយ	៧៤.០៩០	២៩៩.១០១	១០៤.១១៤	៤២១.៦៦២
ចំណាយការធ្វើដំណើរ និង ទំនាក់ទំនង	៦៤.៣៧៣	២៥៩.៨៧៤	៥៦.៩២៩	២៣០.៥៦២
ចំណាយការិយាល័យ	៦១.៣៤០	២៤៧.៦៣០	៥១.៩៤២	២១០.៣៦៥
ចំណាយផ្សេងៗ	២៥៣.៩២៦	១.០២៥.០៩៩	២៩៦.៧០៣	១.២០១.៦៤៩
	៤.៤២២.៣៦១	១៧.៨៥៣.០៧១	៤.៤៩៦.៣១៩	១៨.២១០.០៩២

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២២. សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានមកពីសកម្មភាពប្រតិបត្តិការ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ	១.៨៤៥.២៦៣	៧.៤៤៩.៣២៨	១.៨៦៤.៥០៣	៧.៥៥១.២៣៨
និយ័តកម្មសម្រាប់៖				
រំលស់	៣៨៥.១៦៤	១.៥៥៤.៩០៧	៣៨៩.៣៨៨	១.៥៧៧.០២១
សវិធានធនសម្រាប់ការបាត់បង់លើ ឥណទាន និងបុរេប្រទាន	៥៣០.៦៣៥	២.១៤២.១៧៣	៤៨៧.៣៨០	១.៩៧៣.៨៨៩
ចំណេញពីការលក់អចលនទ្រព្យ និងហត្ថបករណ៍	(៥.០០០)	(២០.១៨៥)	-	-
	<u>២.៧៥៦.០៦២</u>	<u>១១.១២៦.២២៣</u>	<u>២.៧៤១.២៧១</u>	<u>១១.១០២.១៤៨</u>
ពន្ធលើប្រាក់ចំណេញបានបង់	(៤៤៣.៩១៩)	(១.៧៩៧.៨៧២)	(៤៤៣.៩១៩)	(១.៧៩៧.៨៧២)
ចំណេញពីប្រតិបត្តិការមុនការប្រែប្រួល នៃទុនបង្វិល	<u>២.៣១២.១៤៣</u>	<u>៩.៣២៨.៣៥១</u>	<u>២.២៩៧.៣៥២</u>	<u>៩.៣០៤.២៧៦</u>
(ការកើនឡើង) ការថយចុះនូវ ទ្រព្យសកម្មប្រតិបត្តិការ				
ប្រាក់ធានាដើមទុន និងប្រាក់បម្រុង កាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា	(១.៣៥៥.០០៩)	(៥.៤៧០.១៧១)	(៥.៧៥០.១០៦)	(២៣.២៨៧.៩២៩)
ឥណទាននិងបុរេប្រទានទៅអតិថិជន	(៤.៧៥២.៤៦១)	(១៩.១៨៥.៦៨៥)	(៥.២៣៤.០១៣)	(២១.១៩៧.៧៥៣)
ទ្រព្យសកម្មផ្សេងៗ	(២៧៩.០៣២)	(១.១២៦.៤៥២)	៤៦២.៨៩៤	១.៨៧៤.៧២១
ការកើនឡើង (ការថយចុះ) នូវ បំណុល ប្រតិបត្តិការ				
ប្រាក់បញ្ញើប្រាក់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	(៤.៥០០.៦៦០)	(១៨.១៦៩.១៦៤)	១៧៩.២៧៦	៧២៦.០៦៨
ប្រាក់បញ្ញើរបស់អតិថិជន	១៤.៥០៦.១០៦	៥៨.៥៦១.១៥០	៦.៧៨៤.៦៩៧	២៧.៤៧៨.០២៣
បំណុលផ្សេងៗ	១០១.៤៤៩	៤០៩.៥៤៧	៣៧៣.២៣៨	១.៥១១.៦១៣
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) បានមកពី សកម្មភាពប្រតិបត្តិការ	<u>៦.០៥០.៩៦៧</u>	<u>២៤.៣៨៧.៣៨៣</u>	<u>(៨៨៦.៦៦២)</u>	<u>(៣.៥៩០.៩៨១)</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៣. កិច្ចសន្យា និង យថាភាព

២៣.១ ការសន្យាលើការផ្តល់ឥណទាន

ដើម្បីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ធនាគារជាប់កិច្ចសន្យានានា និងយថាភាពដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ផ្នែកនៃឥណទានមិនប្រើប្រាស់	១៤.៧១៦.៧៤៦	៥៩.៤១១.៥០៤	៣.៤៨០.២៥៨	១៤.០៩៥.០៤៥
លិខិតឥណទាន	៩០.០៧១	៣៦៣.៦១៧	២១.៣៤៤	៨៦.៤៤៣
	១៤.៨០៦.៨១៧	៥៩.៧៧៥.១២១	៣.៥០១.៦០២	១៤.១៨១.៤៨៨

២៣.២ ការសន្យាជួល

ធនាគារជាអ្នកជួល មានការសន្យាជួលលើអគារ។ មិនមានការរឹតបន្តឹងទៅលើកន្លែងអ្នកជួល ក្នុងការចូលទៅកន្លែងជួលទាំងនេះ។ ការទូទាត់នាពេលអនាគតលើការជួលអប្បបរមានាថ្ងៃទី៣១ ខែធ្នូ ដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
មិនលើសពី១ឆ្នាំ	៣០១.៤០១	១.២១៦.៧៥៦	៤៨៣.៧១៣	១.៩៥៩.០៣៨
លើសពី១ឆ្នាំ ប៉ុន្តែតិចជាង៥ឆ្នាំ	១.១៣៣.០០៨	៤.៥៧៣.៩៥៣	១.៣៦៤.៦២៩	៥.៥២៦.៧៤៧
លើសពី៥ឆ្នាំ	២៤៣.០០០	៩៨០.៩៩១	១៣៥.០០០	៥៤៦.៧៥០
	១.៦៧៧.៤០៩	៦.៧៧១.៧០០	១.៩៨៣.៣៤២	៨.០៣២.៥៣៥

២៣.៣ ពន្ធយថាភាព

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជាមានសភាពថ្មី ហើយមានច្បាប់ស្តីពីសារពើពន្ធជាច្រើនដែលបានផ្លាស់ប្តូរញឹកញាប់ និងមិនច្បាស់លាស់មានភាពផ្ទុយគ្នា និងអាស្រ័យទៅតាមការបកស្រាយ។ ជាធម្មតាមានការបកស្រាយខុសៗគ្នា ពីអាជ្ញាធរពន្ធដារនិងប្រព័ន្ធច្បាប់។ ពន្ធត្រូវបានត្រួតពិនិត្យ និងអង្កេតដោយអាជ្ញាធរផ្សេងៗដែលមានសិទ្ធិតាមច្បាប់ដើម្បីអនុវត្តការដាក់ពិន័យ រួមមានការពិន័យ និងការប្រាក់ពិន័យ។

កត្តាទាំងនេះអាចធ្វើឲ្យមានហានិភ័យពន្ធក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ច្រើនជាងប្រទេសផ្សេងៗទៀត។ គណៈគ្រប់គ្រងជឿថា អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្តល់លើបំណុលពន្ធ ផ្អែកលើការបកស្រាយច្បាប់ស្តីពីសារពើពន្ធ។ ទោះបីយ៉ាងណា អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងៗគ្នា និងអាចធ្វើផលប៉ះពាល់សំខាន់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណក់សម្គាល់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ប្រតិបត្តិការនិងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

(ក) ប្រតិបត្តិការគួរឱ្យកត់សម្គាល់ជាមួយសម្ព័ន្ធព្យាបាលក្នុងឆ្នាំមានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ចំណូលការប្រាក់លើឥណទានទៅធនាគារមេ	៩០	៣៦៣	-	-
ចំណូលការប្រាក់លើឥណទានទៅបុគ្គលិក	១៩៥	៧៨៧	១២៨	៥១៨
ចំណាយការប្រាក់លើការដាក់ប្រាក់ទៅ ធនាគារមេ	២៦២	១.០៥៨	-	-
ចំណាយការប្រាក់លើការដាក់ប្រាក់ទៅបុគ្គលិក	៥៦៨	២.២៩៣	៣៩	១៥៨
ប្រាក់បង់ជំនួសធនាគារមេ	-	-	៤២.៩១១	១៧៣.៧៩០

(ខ) សមតុល្យដែលជំពាក់ទៅ និងទទួលបានពីសម្ព័ន្ធព្យាបាល រួមមាន៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ទទួលបានពីសម្ព័ន្ធព្យាបាល				
ធនាគារមេ	៨.០៦៧.៥៨៤	៣២.៥៦៨.៨៣៥	២៤.៥៩៨.៦២០	៩៩.៦២៤.៤១១
			២៤.៥៩៨.៦២០	៩៩.៦២៤.៤១១
- បញ្ញើតាមតម្រូវការ	៨.០៦៦.០៤៤	៣២.៥៦២.៦១៨	២២.២១៣.៥២១	៩០.៥២០.០៩៨
- បញ្ញើកម្រិតទុក	១.៥៤០	៦.២១៧	- ១.០៩៦.០៨៨	- ៤.៤៦៦.៥៥៩
បុគ្គលសម្ព័ន្ធ	១៧៧.២២២	៧១៥.៤៤៥	១២.៥៨៦	៥០.៩៧៣
	៨.២៤៤.៨០៦	៣៣.២៨៤.២៨០	២៤.៦១១.២០៦	៩៩.៦៧៥.៣៨៤
ជំពាក់ទៅ				
ធនាគារមេ	៣៦.៨៦៥.៩៤៤	១៤៨.៨២៧.៨១៥	៤៣.៥៨២.៣៤៧	១៧៦.៥០៨.៥០៦
- បញ្ញើតាមតម្រូវការ	៣៦.៨៦៥.៩៤៤	១៤៨.៨២៧.៨១៥	៤៣.៥៣៩.៤៣១	១៧៦.៣៣៤.៧១៦
- បំណុលសម្រាប់ធនាគារមេ	-	-	៤២.៩១១	១៧៣.៧៩០
បុគ្គលសម្ព័ន្ធ	២៨.៤២៨	១១៤.៧៦៤	៤.១៩២	១៦.៩៧៨
	៣៦.៨៩៤.៣៧២	១៤៩.០៤៧.៣៩៣	៤៣.៥៨៦.៥៣៩	១៧៦.៥២៥.៤៨៤

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ប្រតិបត្តិការជាមួយសម្ព័ន្ធល្អាត (តំបន់ព័រមុន)

(ត) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

ព័ត៌មានលម្អិតពីលាភការនៃក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈគ្រប់គ្រងរបស់ធនាគារ មានដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ រយៈពេលខ្លី ផ្សេងទៀត សម្រាប់គណៈគ្រប់គ្រងសំខាន់ៗ	៤៥៩.៧១១	១.៨៥៥.៨៥៣	៤៦២.១៩៦	១.៨៧១.៨៩៤

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារមានហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការប្រឈមមុខជាមួយនឹងហានិភ័យគឺ សំខាន់បំផុតចំពោះពាណិជ្ជកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកមិនអាចជៀសបានក្នុងការធ្វើពាណិជ្ជកម្ម។

ធនាគារបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាអនាគតដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន។

គោលបំណងសំខាន់របស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យ គឺដើម្បីអនុវត្តតាមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា។ ទាក់ទងនឹងការបន្ថែមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ធនាគារកំពុងតែពិនិត្យវិធីការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារមេ។

ធនាគារកាន់កាប់ទ្រព្យសកម្ម និងអកម្មហិរញ្ញវត្ថុដូចតទៅ៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	១២.៨៦៦.៥៤៥	៥១.៩៤២.២៤២	៤.២៥១.៦៨៨	១៧.២១៩.៣៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០.១៣១.៥៨៨	១២១.៦៤១.២២១	១៨.១៨១.៥០៧	៧៣.៦៣៥.១០៣
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤	២៦.០៨៣.១២៤	១០៥.៦៣៦.៦៥២
ឥណទាននិងបុរេប្រទានទៅអតិថិជន	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១
ការវិនិយោគលើមូលបត្រ	២៥.០០០	១០០.៩២៥	២៥.០០០	១០១.២៥០
ទ្រព្យសកម្មផ្សេងៗ	៣.៥៣១.៦៧២	១៤.២៥៧.៣៦០	៣.២៦៤.៣៤៩	១៣.២២០.៦១៣
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១៧៣.៥៦៥.៦៣៩	៧០០.៦៨៤.៤៨៥	១៦២.១៧២.៧៩៤	៦៥៦.៧៩៩.៨១៥
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦០.២៤៥.៨៧២	២៤៣.២១២.៥៨៥	៦៤.៧៤៦.៥៣២	២៦២.២២៣.៤៥៥
ប្រាក់បញ្ញើរបស់អតិថិជន	៦៧.៧៣៦.១៥៣	២៧៣.៤៥០.៨៥០	៥៣.២៣០.០៤៧	២១៥.៥៨១.៦៩០
បំណុលផ្សេងៗ	១.៤៤៩.៥១៣	៥.៨៥១.៦៨៤	១.៣៩២.២៥៤	៥.៦៣៨.៦២៩
សរុបបំណុលហិរញ្ញវត្ថុ	១២៩.៤៣១.៥៣៨	៥២២.៥១៥.១១៩	១១៩.៣៦៨.៨៣៣	៤៨៣.៤៤៣.៧៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៤៤.១៣៤.១០១	១៧៨.១៦៩.៣៦៦	៤២.៨០៣.៩៦១	១៧៣.៣៥៦.០៤១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យអ្នកវិនិច្ឆ័យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យអ្នកវិនិច្ឆ័យ)

២៥.១. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការកើតពីមិនមានលទ្ធភាពគ្រប់គ្រាន់ ឬ បរាជ័យលើដំណើរការផ្ទៃក្នុងមនុស្ស និងប្រព័ន្ធ គឺគ្រប់គ្រងតាមរយៈការបង្កើតការគ្រប់គ្រងដំណើរការហានិភ័យប្រតិបត្តិការការត្រួតពិនិត្យត្រឹមត្រូវនិងរបាយការណ៍នាំសកម្មភាពអាជីវកម្មដោយគ្រប់គ្រងនិងអង្គភាពគាំទ្រដែលឯករាជ្យនៃអង្គភាពអាជីវកម្ម និងការត្រួតពិនិត្យដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ តម្រូវឱ្យមានរចនាសម្ព័ន្ធរបស់អង្គភាពច្បាស់លាស់ តួនាទី និងគ្រប់គ្រងគោលការណ៍។ គោលការណ៍ផ្សេងៗក្នុងការគ្រប់គ្រងផ្ទៃក្នុងត្រូវបានវាស់វែង និងអនុវត្ត។ គោលការណ៍ទាំងនោះរួមមាន ការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា កំណត់ប៉ារ៉ាម៉ែត្រគ្រប់គ្រងប្រព័ន្ធ នីតិវិធីនៃដំណើរការ និងឯកសារ។ មានការត្រួតពិនិត្យឡើងវិញជាអចិន្ត្រៃយ៍ ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មធនាគារ។

២៥.២. ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទាន ដែលត្រូវបានកំណត់ថាជាការខាតបង់ ហិរញ្ញវត្ថុចំពោះធនាគារ ក្នុងករណីដែលអ្នកសុំខ្ចីមិនអាចអនុវត្តនូវកាតព្វកិច្ចសងបំណុលនៅថ្ងៃដល់កាលកំណត់។ ហានិភ័យលើឥណទានគឺជាហានិភ័យសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាសំខាន់ក្នុងសកម្មភាពផ្តល់កម្ចីដែលនាំទៅរកឥណទាន និង បុរេប្រទាន។ ធនាគារ ក៏មានផងដែរនូវ ហានិភ័យឥណទានសម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជាការសន្យាឥណទាន។ ការគ្រប់គ្រងហានិភ័យលើឥណទាន ត្រូវបានអនុវត្តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ធនាគារ។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារវាយតម្លៃពីលទ្ធភាព នៃការខកខានមិនបំពេញកាតព្វកិច្ចរបស់អ្នកសុំខ្ចី ដោយយោងទៅលើគោលនយោបាយឥណទានរបស់ធនាគារ។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវកំណត់កម្រិតហានិភ័យសម្រាប់អ្នកសុំខ្ចីម្នាក់ៗ។

(ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ប្រាក់កម្ចីនិងបុរេប្រទានទៅរូបវន្តបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកំណត់និង ត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យ លើឥណទាននៅពេលណាដែលហានិភ័យទាំងនោះត្រូវបាន កត់សម្គាល់បាន។ ហានិភ័យធំៗត្រូវបានកំណត់ ដោយធនាគារជាតិនៃកម្ពុជាគឺ ជាសរុបហានិភ័យធំៗដែលបុគ្គលទទួលបានអត្ថប្រយោជន៍ណាមួយដែលអនុបាតលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៦២២៦ ធនាគារត្រូវរក្សាឱ្យបាន គ្រប់ពេលវេលានូវអនុបាតអតិបរិមាចំនួន ២០% រវាងហានិភ័យធំៗសរុប ដែលកើតចេញពី ប្រតិបត្តិការ ជាមួយនឹងបុគ្គលទទួលបានអត្ថប្រយោជន៍នីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ សរុបហានិភ័យធំៗ ទាំងអស់មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។ គិតតាមត្រឹមនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមានហានិភ័យធំៗចំនួន ៦ ដែលមានទំហំធំជាង ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ និងមិនមានហានិភ័យផ្សេងទៀត ដែលមានទំហំធំជាង ២០% នៃកម្រិតហានិភ័យអតិបរមាសម្រាប់ហានិភ័យនីមួយៗ។

ធនាគារ បានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តដើម្បីទប់ស្កាត់ហានិភ័យឥណទាន។ ការអនុវត្តដែលមានតាំងពីដើម និងមានលក្ខណៈទូទៅ គឺការទាមទារឱ្យមានទ្រព្យបញ្ចាំ សម្រាប់ធានាឥណទាន និងបុរេប្រទានពីអតិថិជន។ ធនាគារអនុវត្តសេចក្តីណែនាំស្តីពីការទទួលយកកាត់ដាក់លាក់នៃទ្រព្យបញ្ចាំ ឬការទប់ស្កាត់ហានិភ័យឥណទាន។ ទ្រព្យបញ្ចាំចម្បងៗ សម្រាប់ធានាឥណទាន និង បុរេប្រទានឱ្យអតិថិជនមាន ៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីមីន)

២៥.២. ហានិភ័យឥណទាន (ត្រីមីនីមីន)

(ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់ (ត្រីមីនីមីន)

- ការដាក់បញ្ចាំទ្រព្យសម្បត្តិជាទីតាំងដូចជា ដីធ្លី អាគារ និងទ្រព្យផ្សេងៗ។
- ការបញ្ចាំលើទ្រព្យសកម្មពាណិជ្ជកម្មដូចជា ដីធ្លី និង អាគារ
- ប្រាក់បញ្ញើអតិថិជនមានកាលកំណត់នៅធនាគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត និង
- កិច្ចសន្យាសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានតម្លៃថេរ និងបណ្តែតរបស់អ្នកខ្ចី។

(គ) គោលនយោបាយលើការស្រុតចុះថ្លៃ និងសំវិធានធន

ធនាគារត្រូវបានតម្រូវឱ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទានដែលបានកំណត់ និងធ្វើសំវិធានធន ស្របតាមប្រកាសពាក់ព័ន្ធដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២.៣.៧។

(ឃ) ការប្រឈមនឹងហានិភ័យឥណទានជាអតិបរមាមុនពេលទ្រព្យបញ្ចាំត្រូវបានកាន់កាប់ ឬ ការជម្រុញឱ្យប្រសើរឥណទានផ្សេងទៀត

	២០១៦		២០១៥	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០.១៣១.៥៨៨	១២១.៦៤១.២២១	១៨.១៨១.៥០៧	៧៣.៦៣៥.១០៣
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៨៩១.២៤៧	៤៨.០០៤.៩៦៤	២៦.០៨៣.១២៤	១០៥.៦៣៦.៦៥២
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	១១៥.១១៩.៥៨៧	៤៦៤.៧៣៧.៧៧៣	១១០.៣៦៧.១២៦	៤៤៦.៩៨៦.៨៦១
ទ្រព្យសកម្មផ្សេងៗ	៣.៥៣១.៦៧២	១៤.២៥៧.៣៦០	៣.២៦៤.៣៤៩	១៣.២២០.៦១៣
	<u>១៦០.៦៧៤.០៩៤</u>	<u>៦៤៨.៦៤១.៣១៨</u>	<u>១៥៧.៨៩៦.១០៦</u>	<u>៦៣៩.៤៧៩.២២៩</u>

ហានិភ័យលើឥណទានដែលទាក់ទងនឹងខ្ទង់ក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២.៣.១ ស្តីពីកតិកាសន្យាផ្សេងៗទាក់ទងនឹងឥណទាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងដោយ)

២៥.២. ហានិភ័យឥណទាន (តំណាងដោយ)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយធនាគារដោយប្រើកម្រិតឥណទានផ្ទៃក្នុង។ ខាងក្រោមតារាង បង្ហាញពីគុណភាពឥណទានតាមថ្នាក់នៃទ្រព្យសកម្ម ដែលទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់មានហានិភ័យឥណទាន បើយោងតាមប្រព័ន្ធកម្រិតឥណទានផ្ទៃក្នុង។ ទឹកប្រាក់បង្ហាញខាងក្រោម គឺជាទឹកប្រាក់ដុលនៃសំវិធានធនបាត់បង់។

	មិនលើសកំណត់ ហើយក៏មិនខាតបង់ (១) ដុល្លារអាមេរិក	លើសកំណត់ប៉ុន្តែ មិនខាតបង់ (២) ដុល្លារអាមេរិក	ការខាតបង់ជា លក្ខណៈបុគ្គល (៣) ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០១៦				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣០.១៣១.៥៨៨	-	-	៣០.១៣១.៥៨៨
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១.៨៩១.២៤៧	-	-	១១.៨៩១.២៤៧
ឥណទាននិងបុរេប្រទានទៅអតិថិជន	១១០.៦៤៦.៥៣៨	២.២៧៩.៦៤០	២.១៩៣.៤០៩	១១៥.១១៩.៥៨៧
ទ្រព្យសកម្មផ្សេងៗ	៣.៥៣១.៦៧២	-	-	៣.៥៣១.៦៧២
	១៥៦.២០១.០៤៥	២.២៧៩.៦៤០	២.១៩៣.៤០៩	១៦០.៦៧៤.០៩៤
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	៦៣០.៥៨៣.៦១៩	៩.២០២.៩០៧	៨.៨៥៤.៧៩២	៦៤៨.៦៤១.៣១៨
២០១៥				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៨.១៨១.៥០៧	-	-	១៨.១៨១.៥០៧
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៦.០៨៣.១២៤	-	-	២៦.០៨៣.១២៤
ឥណទាននិងបុរេប្រទានទៅអតិថិជន	១០៨.២៣២.៤៨៣	១៩១.៧៧៤	១.៩៤២.៨៦៩	១១០.៣៦៧.១២៦
ទ្រព្យសកម្មផ្សេងៗ	៣.២៦៤.៣៤៩	-	-	៣.២៦៤.៣៤៩
	១៥៥.៧៦១.៤៦៣	១៩១.៧៧៤	១.៩៤២.៨៦៩	១៥៧.៨៩៦.១០៦
សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	៦៣០.៨៣៣.៩២៥	៧៧៦.៦៨៥	៧.៨៦៨.៦១៩	៦៣៩.៤៧៩.២២៩

(១) ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់ ឬលើសកាលកំណត់តិចជាងបីខែ និងមិនខាតបង់ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់មិនត្រូវបានចាត់ទុកថាបានខាតទេ លើកលែងតែមានព័ត៌មានបង្ហាញពីការខាតបង់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យ)

២៥.២. ហានិភ័យឥណទាន (តំណាងឱ្យ)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងឱ្យ)

(២) ឥណទាន និងបុរេប្រទានលើសកំណត់តែមិនខាតបង់

ឥណទាន និងបុរេប្រទានលើសកំណត់តែមិនខាតបង់ គឺជាឥណទានទាំងឡាយណាដែល រយៈពេលទូទាត់ការប្រាក់ និងប្រាក់បំណុលដើម លើសកំណត់ច្រើនជាង ៣០ថ្ងៃ ប៉ុន្តែមិនលើស ៩០ថ្ងៃ លើកលែងតែមានព័ត៌មានបង្ហាញពីការស្រុតចុះថ្លៃ។ អនុលោមតាមធនាគារ ជាតិនៃកម្ពុជា ឥណទានប្រភេទនេះត្រូវបានចាត់ថ្នាក់ថាជា ឥណទានឃ្លាំមើល ដែលមានសំវិធានធនស្មើនឹង ៣%។

(៣) ឥណទាន និងបុរេប្រទានខាតបង់ជាលក្ខណៈបុគ្គល

ឥណទាន និងបុរេប្រទានខាតបង់ជាលក្ខណៈបុគ្គល គឺជាឥណទាននិងបុរេប្រទានដែលធនាគារបានកំណត់ឃើញច្បាស់លាស់ពីភស្តុតាងនៃការខាតបង់ ហើយធនាគារមិនរំពឹងថា នឹងអាចប្រមូលឥណទាននោះបានមកវិញទេ។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៩-០៧៤ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ លើការកំណត់ប្រភេទឥណទាន និងសំវិធានលើឥណទានអាក្រក់ និងឥណទានសង្ស័យ ឥណទានដែលលើស កាលកំណត់លើសពី ៩០ថ្ងៃ នឹងត្រូវចាត់ថ្នាក់ជាឥណទានខាតបង់ការកំណត់ សំវិធានអប្បបរមាជាក់លាក់សម្រាប់ការខាតបង់ នឹងត្រូវធ្វើឡើងដោយយោងលើការចាត់ចំណាត់ថ្នាក់ទៅលើឥណទាននោះ ឥណទាន នឹងមិនត្រូវចាត់ថ្នាក់ជាឥណទានខាតបង់ទេ ប្រសិនបើមានភស្តុតាងបង្ហាញច្បាស់លាស់។

(ច) ការប្រមូលផ្តុំហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យឥណទាន

ការប្រមូលផ្តុំ នេះកើតឡើង នៅពេលដែលមានស្ថាប័នផ្សេងៗទៀត បានចូលរួមក្នុងវិស័យពាណិជ្ជកម្មដែលប្រហាក់ប្រហែលនឹងខ្លួន ឬមានអាជីវកម្មក្នុងភូមិសាស្ត្ររបស់ខ្លួន ឬក៏លក្ខណៈសម្បត្តិសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងខ្លួន ដែលអាចនឹងរងផលប៉ះពាល់នៃបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច នយោបាយ ឬកត្តាផ្សេងៗទៀតដូចគ្នា។ ការផ្តោតនេះបង្ហាញពីផលប៉ះពាល់របស់បម្រែបម្រួលនៃស្ថានភាពភូមិសាស្ត្រដែលអាចមានទៅលើធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

២៤.២. ហានិភ័យឥណទាន (ត្រីមាសទី១)

(ច) ការប្រមូលផ្តុំ ហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យឥណទាន (ត្រីមាសទី១)

ធនាគារធ្វើការតាមដានទៅលើការប្រមូលផ្តុំរបស់តួប្រព័ន្ធនៅក្នុងវិស័យជាមួយគ្នា។ ការវិភាគទៅលើការប្រមូលផ្តុំ របស់ធនាគារលើហានិភ័យឥណទាន នៅថ្ងៃទី៣១ ខែធ្នូ មានដូចខាងក្រោម ៖

២០១៦	ភ្នាក់ងារកណ្តាល		ភ្នាក់ងារលក់ដុំ		ភ្នាក់ងារលក់ដុំ និង រាយ		ប្រើប្រាស់		ផ្តល់ឱ្យ		ផ្តល់ឱ្យ		ផ្តល់ឱ្យ		ផ្តល់ឱ្យ		ផ្តល់ឱ្យ	
	ហិរញ្ញវត្ថុ	ដុល្លារអាមេរិក	ការកម្រិត	ដុល្លារអាមេរិក	និង រាយ	ដុល្លារអាមេរិក	ប្រើប្រាស់	និង រាយ	ផ្តល់ឱ្យ	ដុល្លារអាមេរិក	ផ្តល់ឱ្យ	ដុល្លារអាមេរិក	ផ្តល់ឱ្យ	ដុល្លារអាមេរិក	ផ្តល់ឱ្យ	ដុល្លារអាមេរិក	ផ្តល់ឱ្យ	ដុល្លារអាមេរិក
សមតុល្យនៅធនាគារជាតិ																		
នៃកម្ពុជា	៣០.១៣១.៥៨៨	-	-	-	-	-	-	-	-	-	-	-	-	-	-	-	៣០.១៣១.៥៨៨	១៨.១៨១.៥០៧
ឥណទានទៅ																		
ធនាគារផ្សេងៗ	១១.៨៩១.២៤៧	-	-	-	-	-	-	-	-	-	-	-	-	-	-	-	១១.៨៩១.២៤៧	២៦.០៨៣.១២៤
ឥណទាននិង																		
បុរេប្រទានទៅអតិថិជន	-	៤៦.៤៣៣.២២៩	៣៣.០០១.៨៤៨	១២.៧៣២.៤៣១	១២.៧៣២.៤៣១	៤.០៨៣.៣៤៤	១.២១៨.០២២	១.២១៨.០២២	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	១១៥.១១៩.៥៨៧	១១០.៣៦៧.១២៦
ទ្រព្យសកម្មផ្សេងៗ	២៤៣	៣.០២៧.៥០២	៣៣.០០១.៨៤៨	១២.៧៣២.៤៣១	១២.៧៣២.៤៣១	៤.០៨៣.៣៤៤	១.២១៨.០២២	១.២១៨.០២២	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	១១៥.១១៩.៥៨៧	១១០.៣៦៧.១២៦
សមមូលបានរៀប																		
(កំណត់សម្គាល់ ២.១.៥)																		
២០១៥																		
សមតុល្យនៅធនាគារជាតិ																		
នៃកម្ពុជា	១៨.១៨១.៥០៧	-	-	-	-	-	-	-	-	-	-	-	-	-	-	-	១៨.១៨១.៥០៧	១១.៧៣១.០១២
ឥណទានទៅ																		
ធនាគារផ្សេងៗ	២៦.០៨៣.១២៤	-	-	-	-	-	-	-	-	-	-	-	-	-	-	-	២៦.០៨៣.១២៤	២៨.០៨៣.១២៤
ឥណទាននិង																		
បុរេប្រទានទៅអតិថិជន	-	៤៦.៤៣៣.២២៩	៣៣.០០១.៨៤៨	១២.៧៣២.៤៣១	១២.៧៣២.៤៣១	៤.០៨៣.៣៤៤	១.២១៨.០២២	១.២១៨.០២២	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	១១៥.១១៩.៥៨៧	១១០.៣៦៧.១២៦
ទ្រព្យសកម្មផ្សេងៗ	-	៣.០២៧.៥០២	៣៣.០០១.៨៤៨	១២.៧៣២.៤៣១	១២.៧៣២.៤៣១	៤.០៨៣.៣៤៤	១.២១៨.០២២	១.២១៨.០២២	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	៤.០៨៣.៣៤៤	១១៥.១១៩.៥៨៧	១១០.៣៦៧.១២៦
សមមូលបានរៀប																		
(កំណត់សម្គាល់ ២.១.៥)																		
១៣៥.២៧១.៧៥៦	១៤៦.១១២.៤៤២	៤៧.៤១៤.២០០	៣៦.១០៨.១២៧	៣៦.១០៨.១២៧	៣៦.១០៨.១២៧	២៨.១០៨.១២៧	១០.៤១៤.២០០	១០.៤១៤.២០០	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧	២៨.១០៨.១២៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យមូល)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យមូល)

២៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យលើសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង និងមិនអាចបំពេញមូលនិធិ នៅពេលមូលនិធិទាំងនោះត្រូវបានដកចេញ។ ផលវិបាកនៃបញ្ហាទាំងនេះអាចជាការមិនអាចបំពេញកាតព្វកិច្ច ដើម្បីសងទៅម្ចាស់ប្រាក់បញ្ញើ និងមិនអាចអនុវត្តតាមកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រងរបស់ធនាគារ ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងធ្វើគំរោងនៃបំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃឡើងតាមស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសំរាប់ថ្ងៃបន្ទាប់សប្តាហ៍បន្ទាប់ និងខែបន្ទាប់ពីព្រោះការិយបរិច្ឆេទទាំងនេះ ជាការិយបរិច្ឆេទសំខាន់សម្រាប់គ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យបម្រែបម្រួលនៃម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងគម្រោងការដកប្រាក់របស់ពួកគេ។

ការវិភាគលើទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់

តារាងខាងក្រោមជាការវិភាគនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់ពាក់ព័ន្ធ ដោយផ្អែកលើរយៈពេលនៅសល់នាថ្ងៃទី៣១ ខែធ្នូ ចំពោះកាលកំណត់កិច្ចសន្យា ឬ កាលបរិច្ឆេទប៉ាន់ស្មានដែលមាននៅទំព័របន្ទាប់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

២៥.៣ ហានិភ័យសាច់ប្រាក់និងហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

	លើសកំណត់			មិនលើសកំណត់				
	ចំណាត់ថ្នាក់	ចំណាត់ថ្នាក់	ចំណាត់ថ្នាក់	ពី ១ ទៅ ៣ខែ	ពី ៣ ដល់ ១២ខែ	ពី ១៣ ដល់ ២៤ខែ	លើស ២៤ខែ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ	សាច់ប្រាក់ក្នុងដៃនិងមាស	-	-	-	-	-	-	១២.៨៦៦.៥៤៥
	សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៥៥០.០០០	-	-	១៦.៥២២.២៩៣	៣០.១៣១.៥៤៨
	សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	១១.៨៩១.២៤៧
	ឥណទាននិងបុរេប្រទានទៅអតិថិជន	២.១៧៥.១៣៣	៣៩៧.៩៣៦	១២.២២៧.៦៦៣	២៥.៩២២.២២៦	៣៤.៩៨៥.៩៥០	២០.០៧៣.៤៩៣	១១៥.១១៩.៥៨៧
	ការវិនិយោគលើមូលបត្រ	-	-	-	-	-	២៥.០០០	២៥.០០០
	ទ្រព្យសកម្មផ្សេងៗ	៥១០.៦៣២	១៦.១៣៣	២៨៤.៦៧០	៣២១.១៨៧	២.២២២.៤៥៦	១៣២.០០០	៣.៥៣១.៦៧២
	សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	២.៦៨៥.៧៤៥	៤១៤.០៦៩	១៣.០៦២.៣៣៣	២៥.២៤៣.៤១៣	៣៥.២០៨.៤០៦	៣៦.៧៥២.៧៨៦	១៧៣.៥៦៥.៦៣៩
បំណុលហិរញ្ញវត្ថុ	ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	៦.០០០.០០០	៧.០០០.០០០	-	-	៦០.២៤៥.៨៧២
	ប្រាក់បញ្ញើរបស់អតិថិជន	-	-	៥.២២១.៨៤៨	២៩.១២៤.៤៤៤	២.៩០៥.៣៩៤	-	៦៧.៧៣៦.១៥៣
	បំណុលផ្សេងៗ	-	-	១៥៨.៣៧៧	៦០៣.៩៤៧	៨៩.២៦៦	-	១.៤៤៤.៥១៣
	សរុបបំណុលហិរញ្ញវត្ថុ	-	-	១១.៣៨០.២២៥	៣៦.៧២៨.៤៤១	២.៩៩៤.៦៥០	-	១២៩.៤៣១.៥៣៨
	គម្លាតសន្ធិសញ្ញាកាសុទ្ធ	២.៦៨៥.៧៤៥	៤១៤.០៦៩	១.៦៨២.១០៨	(១១.៤៧៣.០២៨)	៣២.២១៣.៧៤៦	៣៦.៧៥២.៧៨៦	៤៤.១៣៤.១០១
	សមមូលបានរៀន	១០.៨៤២.៣៥៣	១.៦៧១.៥៩៧	៦.៧៩០.៦៧០	(៤៦.៣១៦.៦១៤)	១៣០.០៤៦.៨៩៣	១៤៨.៣៧០.៩៩៧	១៧៨.១៦៥.៣៦៧
	(កំណត់សម្គាល់លេខ ២.១.៥)	១០.៨៤២.៣៥៣	១.៦៧១.៥៩៧	៦.៧៩០.៦៧០	(៤៦.៣១៦.៦១៤)	១៣០.០៤៦.៨៩៣	១៤៨.៣៧០.៩៩៧	១៧៨.១៦៥.៣៦៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

២៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល (តំបន់ឥណ្ឌូ)

២០១៥	លើសកំណត់			មិនលើសកំណត់			សរុប
	ផ្ទៃក្នុង ៣ខែ	ពី ១ ទៅ ៣ខែ	តិចជាង ១ខែ	ពី ១ ទៅ ៣ខែ	ពី ៣ ដល់ ១២ខែ	ពី ១ឆ្នាំ ទៅ ៥ឆ្នាំ	
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃនិងមាស	-	-	៤.២៥១.៦៨៨	-	-	-	៤.២៥១.៦៨៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	២.៧៣៤.២២៣	២៨០.០០០	-	១៥.១៦៧.២៨៤	១៨.១៨១.៥០៧
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	២៦.០៨៣.១២៤	-	-	-	២៦.០៨៣.១២៤
ឥណទាននិងបុរេប្រទានទៅអតិថិជន	១.៩៤២.៨៦៩	១៩១.៧៧៤	៤.៤៨៧.៤៩១	១៤.៤៩៦.០៣៦	៤០.៤៩៨.៥៤៧	១០.១៤០.៦៨៩	១១០.៣៦៧.១២៦
ការវិនិយោគលើមូលបត្រ	-	-	-	-	-	២៥.០០០	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	-	-	៣.០៥៦.៨៣៤	-	-	១៤១.០០០	៣.២៦៤.៣៤៩
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១.៩៤២.៨៦៩	១៩១.៧៧៤	៤០.៦១៣.៣៦០	១៤.៧៧៦.០៣៦	៤០.៤៩៨.៥៤៧	២៥.៤៧៣.៩៧៣	១៦២.១៧២.៧៤៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	៤៩.៧៤៦.៥៣២	៧.០០០.០០០	៨.០០០.០០០	-	៦៤.៧៤៦.៥៣២
ប្រាក់បញ្ញើរបស់អតិថិជន	-	-	២៤.២៦៩.៩៥៥	៥.៩១៦.៤២៦	២១.៩៧០.៩០៤	៥០	៥៣.២៣០.០៤៧
បំណុលផ្សេងៗ	-	-	៥៩៤.៥៦៤	២៨០.៤៤២	៤៧៩.០៩៦	-	១.៣៩២.២៥៤
សរុបបំណុលហិរញ្ញវត្ថុ	-	-	៧៤.៦១១.០៥១	១៣.១៩៦.៨៦៨	៣០.៤៥០.០០០	៥០	១១៨.៣៥៨.៨៣៣
គុណសន្និធិយកាណស្ត	១.៩៤២.៨៦៩	១៩១.៧៧៤	(៣៣.៩៩៧.៦៩១)	១.៥៧៩.១២៨	១០.០៤៨.៥៤៧	២៥.៤៧៣.៩២៣	៤២.៨០៣.៩៦១
សម្បូលកាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	៧.៨៦៨.៦១៩	៧៧៦.៦៨៥	(១៣៧.៦៩០.៦៤៩)	៦.៣៩៥.៦៣០	៤០.៦៩៦.៦១៥	១៥២.១៣៩.៧៥៣	១៧៣.៣៥៦.០៤១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យមុន)

២៥.៤ ហានិភ័យទីផ្សារ

ធនាគារមានហានិភ័យទីផ្សារដែលត្រូវបានកំណត់ថាជាតម្លៃត្រឹមត្រូវ ឬលំហូរសាច់ប្រាក់អនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួលដោយសារតែការប្រែប្រួលក្នុងតម្លៃទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងពីស្ថានភាពបើកចំហក្នុងអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលជាមូលធនដែលកត្តាទាំងនេះ ត្រូវប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ហើយនិងការប្រែប្រួលក្នុងកម្រិតអស្ថេរភាពនៃអត្រា ឬ តម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន និងអត្រាប្តូររូបិយប័ណ្ណបរទេស។ ធនាគារ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជា កិច្ចសន្យាអនាគតដើម្បីបញ្ចៀសនូវហានិភ័យរបស់ខ្លួនទេ។

ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលំហូរសាច់ប្រាក់របស់អត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យលើអត្រាការប្រាក់តម្លៃត្រឹមត្រូវ គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុមួយនឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ កំរិតអត្រាការប្រាក់អាចកើនឡើងជា លទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយ ឬនាំឲ្យខាតបង់នៅក្នុងករណីដែលបម្រែបម្រួល ឥតរំពឹងទុកកើតឡើង។ គណៈគ្រប់គ្រងរបស់ធនាគារនៅដំណាក់កាលនេះមិនមានគោលការណ៍ ណាមួយដើម្បីកំណត់កម្រិតមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញ ដែលអាចគ្រប់គ្រងបាននោះទេប៉ុន្តែគណៈគ្រប់គ្រង បានត្រួតពិនិត្យជាប្រចាំលើការខុសគ្នានេះ។

ខាងក្រោមនេះជាការវិភាគលើហានិភ័យលើអត្រាការប្រាក់របស់ធនាគារទៅលើទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនអាចជួញដូរបាន នៅកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ។ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគាររាប់បញ្ចូលផងដែរនូវតម្លៃពិតគណនេយ្យ ដែលត្រូវបានចាត់ថ្នាក់ដោយយោងលើអវសានកាលរបស់ទ្រព្យនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័ន្ធនៃ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័ន្ធនៃ)

២៥.៤. ហានិភ័យទីផ្សារ (តំបន់ព័ន្ធនៃ)

២០១៦	ប្រឈមនឹងការកំណត់ការប្រាក់ឡើងវិញក្នុងការិយបរិច្ឆេទ									
	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១២ឆ្នាំ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប	
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	-	១២.៨៦៦.៥៤៥	-	-	-	-	-	-	១២.៨៦៦.៥៤៥	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៣០.១៣១.៥៨៨	-	-	-	-	-	៣០.១៣១.៥៨៨	
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៥៥៣.៩០៩	១១.៣៣៧.៣៣៨	-	-	-	-	-	១១.៨៩១.២៤៧	
ឥណទាននិងបុរេប្រទានទៅអតិថិជន	២.៥៧៣.០៤៩	-	២២.៣៣៧.២០៦	១២.២២៧.៦៦៣	៥.៣៧៦.៩១១	១៩.៥៤៥.៣១៥	២០.០៧៣.៤៩៣	១១៥.១១៩.៥៨៧	១១៥.១១៩.៥៨៧	
ការវិនិយោគលើមូលបត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០	
ទ្រព្យសកម្មផ្សេងៗ	-	៣.៥៣១.៦៧២	-	-	-	-	-	-	៣.៥៣១.៦៧២	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.៥៧៣.០៤៩	១៦.៥២៧.១២៦	៦៣.៨០៦.១៣២	១២.២២៧.៦៦៣	៥.៣៧៦.៩១១	១៩.៥៤៥.៣១៥	២០.០៧៣.៤៩៣	១២៣.៥៦៥.៦៣៥		
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	២៥៧.៥០៤	៤៦.៩៨៨.៣៦៨	៦.០០០.០០០	៣.០០០.០០០	៤.០០០.០០០	-	-	៦០.២៤៥.៨៧២	
ហិរញ្ញវត្ថុផ្សេងៗ	-	-	៣០.៤៩៦.៤១៧	៥.២២១.៨៤៨	៨.៧១៦.១៦៧	២០.៣៩៦.៣២៧	២.៩០៥.៣៩៤	-	៦៧.៧៣៦.១៥៣	
បំណុលផ្សេងៗ	-	១.៤៤៩.៥១៣	-	-	-	-	-	-	១.៤៤៩.៥១៣	
បំណុលហិរញ្ញវត្ថុសរុប	-	១.៧០៧.០១៧	៧៧.៤៨៤.៧៨៥	១១.២២១.៨៤៨	១១.៧១៦.១៦៧	២៤.៣៩៦.៣២៧	២.៩០៥.៣៩៤	-	១២៩.៤៣១.៥៣៨	
ឥតមូលសន្លឹកប្រាក់សរុប	២.៥៧៣.០៤៩	១៥.៨២០.១០៩	(១៣.៦៧៨.៦៥៣)	១.០០៤.៨១៥	(៦.៣៣៩.២៥៦)	(៤.៨៥១.០១២)	៣០.០៨០.៥៥៦	២០.០៧៣.៤៩៣	៤៤.១៣៤.១០១	
សមមូលបានរៀល (កំណត់សម្គាល់ ២.១.៥)	១០.៣៨៧.៣៩៩	៦១.៦៤៥.៤៣០	(៥៥.២២០.៧២១)	៤.០៦០.៤៧៣	(២៥.៥៩១.៥៧៦)	(១៩.៥៤៣.៥៣៥)	១២១.៤៣៥.២០៥	៨១.០៣៦.៦៩១	១៧៨.១៦៥.៣៦៦	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ពិសេស)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ពិសេស)

២៥.៤. ហានិភ័យទីផ្សារ (តំបន់ពិសេស)

ហានិភ័យលើអត្រាការប្រាក់ (តំបន់ពិសេស)

ប្រឈមនឹងការកំណត់ការប្រាក់ឡើងវិញក្នុងការិយបរិច្ឆេទ

២០១៥	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១២ខែ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ក្នុងដៃ	-	៤.២៥១.៦៨៨	-	-	-	-	-	-	៤.២៥១.៦៨៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	១៨.១៨១.៥០៧	-	-	-	-	-	១៨.១៨១.៥០៧
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	១.៩៦៣.៩៩៤	២៤.១១៩.១៣០	-	-	-	-	-	២៦.០៨៣.១២៤
ឥណទាននិងបុរេប្រទានទៅអតិថិជន	២.១៣៤.៦៤៣	-	៤.៤៨៧.៤៩១	១៤.៤៩៦.០៣៦	១៨.៩១៥.៨៧១	២១.៥៨២.៦៧៦	៣៨.៦០៩.៧២០	១០.១៤០.៦៨៩	១១០.៣៦៧.១២៦
ការវិនិយោគលើប្លុកប័ត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	-	៣.២៦៤.៣៤៩	-	-	-	-	-	-	៣.២៦៤.៣៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.១៣៤.៦៤៣	៩.៥០៥.០៣១	៤៦.៧៨៨.១២៨	១៤.៤៩៦.០៣៦	១៨.៩១៥.៨៧១	២១.៥៨២.៦៧៦	៣៨.៦០៩.៧២០	១០.១៤០.៦៨៩	១១២.១៧២.៧៩៤
ចំណូលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	៤៣.៥៤៦.៧៣៣	៦.១៩៩.៧៩៩	៧.០០០.០០០	៤.០០០.០០០	៤.០០០.០០០	-	-	៦៤.៧៤៦.៥៣២
ហិរញ្ញវត្ថុផ្សេងៗ	-	១៦.៦៩៧.៥៥២	៧.៥៧២.៤០៣	៥.៩១៦.៤២៦	៤.២៨១.០២១	១៧.៦៨៩.៨៨៣	១.០៧២.៧២២	-	៩៣.២៣០.០៨៧
ប្រាក់បញ្ញើរបស់អតិថិជន	-	១.៣៩២.២៥៤	-	-	-	-	-	-	១.៣៩២.២៥៤
ចំណូលផ្សេងៗ	-	៦១.៦៣៦.៥៣៩	១៣.៧៧២.២០២	១២.៩១៦.៤២៦	៨.២៨១.០២១	២១.៦៨៩.៨៨៣	១.០៧២.៧២២	-	១១៩.៣៦៨.៨៣៣
ចំណូលហិរញ្ញវត្ថុសរុប	-	៦១.៦៣៦.៥៣៩	១៣.៧៧២.២០២	១២.៩១៦.៤២៦	៨.២៨១.០២១	២១.៦៨៩.៨៨៣	១.០៧២.៧២២	-	១១៩.៣៦៨.៨៣៣
គំណត់សន្ទនីយភាពសុទ្ធ	២.១៣៤.៦៤៣	(៥២.១៣១.៥០៨)	៣៣.០១៥.៩២៦	១.៥៧៩.៦១០	១០.៦៣៤.៨៥០	(១០៧.២០៧)	៣៧.៥៣៦.៩៥៨	១០.១៤០.៦៨៩	៤២.៨០៣.៩៦១
សមមូលបានរៀបរៀង (កំណត់សំគាល់២.១.៥)	៨.៦៤៥.៣០៤	(២១១.១៣២.៦០៨)	១៣៣.៧១៤.៤៩៩	៦.៣៩៧.៤២១	៤៣.០៧១.១៤៣	(៤៣៤.១៨៨)	១៥២.០២៤.៦០៨	៤១.០៦៩.៧៩០	១៧៣.៣៥៦.០៤១

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

២៥.៤ ហានិភ័យទីផ្សារ (តំបន់ព័រមុន)

ហានិភ័យរូបិយប័ណ្ណ

ហានិភ័យរូបិយប័ណ្ណបរទេសគឺសំដៅទៅលើហានិភ័យកើតពីប្រតិបត្តិការអាជីវកម្មនិងទ្រព្យសកម្មនិងទ្រព្យអកម្មដែលកើតឡើងក្នុងរូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណរៀលរូបិយប័ណ្ណសំរាប់ប្រើប្រាស់។

ធនាគារមានកិច្ចសហប្រតិបត្តិការ និងបាននឹងកំពុងមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ហើយរូបិយប័ណ្ណដែលធនាគារប្រើប្រាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺដុល្លារអាមេរិក ហើយប្រតិបត្តិការភាគច្រើនក៏កើតក្នុងប្រតិបត្តិការណ៍ទូទៅក៏ស្ថិតក្នុងរូបិយប័ណ្ណអាមេរិកដែរ ក៏ប៉ុន្តែក៏មានប្រតិបត្តិការណ៍មួយចំនួនប្រើប្រាស់រូបិយប័ណ្ណផ្សេងៗដទៃទៀត ឧទាហរណ៍ ឌុល យ៉ូ និងរូបិយប័ណ្ណផ្សេងៗទៀត។ គណៈគ្រប់គ្រងបានកំណត់គោលនយោបាយគ្រប់គ្រងសមតុល្យនៃរូបិយប័ណ្ណនីមួយៗ។ ស្ថានភាព តម្រូវឲ្យមានការត្រួតពិនិត្យជាដៀងរាល់ថ្ងៃនូវសមតុល្យនៃរូបិយប័ណ្ណនីមួយៗ ហើយប្រើវិធីសាស្ត្រ រៀបចំឡើងស្ថានភាពរូបិយប័ណ្ណរក្សាក្នុងកម្រិតដែលបានកំណត់។

ទ្រព្យសកម្ម និងបំណុលដែលស្ថិតនៅក្នុងរូបិយប័ណ្ណមិនមែនដុល្លារអាមេរិក ត្រូវបានប្រែប្រួលទៅជាដុល្លារអាមេរិក មានដូចខាងក្រោម៖

២០១៦	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរ៉ូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	១២៨.៥៣៣	៧៦.៤៧១	៣៦៨.៨២៥	៥៧៣.៨២៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦៥៨.៤១៩	-	-	៦៥៨.៤១៩
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២.៧៥០	៧១.០៩៧	២៩៤.៩២៦	៣៦៨.៧៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៨៩.៧០២	១៤៧.៥៦៨	៦៦៣.៧៥១	១.៦០១.០២១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៨៤.៨១១	២៣៩.០៨៣	៣២៣.៨៩៤
ប្រាក់បញ្ញើរបស់អតិថិជន	២២១.៨២៣	២៣២	២៦៤.២៦៦	៤៨៦.៣២១
បំណុលផ្សេងៗ	៣៨៣	-	១	៣៨៤
បំណុលហិរញ្ញវត្ថុសរុប	២២២.២០៦	៨៥.០៤៣	៥០៣.៣៥០	៨១០.៥៩៩
គម្លាតសន្ទនីយភាពសុទ្ធ	៥៦៧.៤៩៦	៦២.៥២៥	១៦០.៤០១	៧៩០.៤២២
សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	២.២៩០.៩៨១	២៥២.៤១៣	៦៤៧.៥៣៩	៣.១៩០.៩៣៣

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

២៥.៤ ហានិភ័យទីផ្សារ (តំបន់ឥណ្ឌូចិន)

ហានិភ័យរូបិយប័ណ្ណ (តំបន់ឥណ្ឌូចិន)

២០១៦	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរ៉ូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	១៧៩.០០២	៥១.១៦៤	៣២៩.៥៧៣	៥៥៩.៧៣៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៣៨.៦៤២	-	-	៣៨.៦៤២
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២.៤៥៥	១៧៩.៨៣២	៣៣២.០៤៤	៥១៤.៣៣១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២២០.០៩៩	២៣០.៩៩៦	៦៦១.៦១៧	១.១១២.៧១២
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	១៥៦.៨៣៣	២២៦.៤៣៦	៣៨៣.២៦៩
ប្រាក់បញ្ញើរបស់អតិថិជន	១៥២.៥៧៤	២៤៦	៣៤២.៦៩៣	៤៩៥.៥១៣
បំណុលផ្សេងៗ	១.៤៤៤	៤២.៩១១	២៩.២៧៤	៧៣.៦២៩
បំណុលហិរញ្ញវត្ថុសរុប	១៥៤.០១៨	១៩៩.៩៩០	៥៩៨.៤០៣	៩៥២.៤១១
រូបិយប័ណ្ណបរទេសក្នុងតារាងតុល្យការ	៦៦.០៨១	៣១.០០៦	៦៣.២១៤	១៦០.៣០១
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១.៥)	២៦៧.៦២៨	១២៥.៥៧៤	២៥៦.០១៧	៦៤៩.២១៩

២៥.៥ តម្លៃទីផ្សារនៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុ

តម្លៃទីផ្សារប្រហាក់ប្រហែលនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍សមតុល្យ គឺជាតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃពិតប្រាកដនៃឥណ្ឌូចិននៃរបាយការណ៍សមតុល្យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

២៥.៦ ការគ្រប់គ្រងដើមទុន

២៥.៦.១ ដើមទុនដោយច្បាប់

ដើមទុនតម្រូវដោយច្បាប់ចម្បងរបស់ធនាគារ គឺសម្រាប់ប្រើក្នុងប្រតិបត្តិការធនាគារត្រឹមទំហំមួយដែល និយ័តករចម្បងរបស់ធនាគារ គឺធនាគារជាតិនៃកម្ពុជាកំណត់ និងត្រួតពិនិត្យដើមទុនអប្បបរមាសម្រាប់ធនាគារទាំងអស់។

គោលនយោបាយរបស់ធនាគារ គឺរក្សានូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សាវិនិយោគិនឥណទានយក និងសេចក្តីទុកចិត្តពីទីផ្សារ និងរក្សាស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍វិស័យកម្ពុជា។ ធនាគារទទួលស្គាល់ ផលប៉ះពាល់នៃកម្រិតចំណេញពីដើមទុនរបស់ម្ចាស់ភាគហ៊ុន និងតម្រូវការនៃការរក្សាសមតុល្យរវាងកម្រិតចំណេញខ្ពស់បំផុតពីការប្រើប្រាស់បំណុលច្រើនអត្ថប្រយោជន៍ និងការជៀសផុតពីហានិភ័យដែលបានមកពីការរៀបចំស្ថានភាពហិរញ្ញវត្ថុ។

នាការបរិច្ឆេទនៃតារាងតុល្យការ ធនាគារបានអនុលោមតាមការកំណត់សាធារណៈ ដែលចេញ ដោយ ធនាគារជាតិនៃកម្ពុជា នៅអត្រា ១៥% ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម

	២០១៦ (មិនទាន់ធ្វើសវនកម្ម)		២០១៥ (មិនទាន់ធ្វើសវនកម្ម)	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់សម្គាល់ ២.១.៥)
ដើមទុនថ្នាក់ទី១	៤១.៨១៥.១០៨	១៦៨.៨០៧.៥៩១	៤០.៧៥០.៧៤៨	១៦៥.០៤០.៥២៩
ដើមទុនថ្នាក់ទី២	១.០៨១.៤៦៥	៤.៣៦៥.៨៧៤	១.០៥៧.៣៤០	៤.២៥២.២២៧
តម្លៃសរុប	៤២.៨៩៦.៥៧៣	១៧៣.១៧៣.៤៦៥	៤១.៨០៨.០៨៨	១៦៩.២៩២.៧៥៦
ទ្រព្យសកម្មដែលមានហានិភ័យខ្ពស់				
សរុប	១២៨.៧០៣.១៨២	៥១៩.៥៧៤.៧៤៥	១៣៧.៨៧៥.៦៦២	៥៥៨.៣៩៦.៤៣៣
អនុបាតសវនកម្ម	៣៣.៣៣%	៣៣.៣៣%	៣០.៣២%	៣០.៣២%

២៥.៦.២ ការបែងចែកដើមទុន

ការបែងចែកមូលធនរវាងប្រតិបត្តិការជាក់លាក់ និងសកម្មភាព ការពង្រីកធ្វើដើម្បីបង្កើនប្រសិទ្ធភាព ផលដែលសម្រេចបានលើការបែងចែកមូលធន។ ចំនួនមូលធនដែលបានបែងចែកទៅលើប្រតិបត្តិការនីមួយៗ ឬ ដោយសកម្មភាពដោយផ្អែកលើបទប្បញ្ញត្តិមូលធន។

២៦. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទតារាងតុល្យការ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ធនាគារបានដាក់លិខិតផ្លូវការទៅកាន់ ធនាគារជាតិនៃកម្ពុជា ដើម្បីសុំការអនុម័តលើការប្រមូលកម្ចីពីអតិថិជនមានផលរបបពីការរុករករ៉ែ ក្នុងរយៈពេលបីឆ្នាំដែល ចាប់ផ្តើមនៅចុងឆ្នាំ២០១៨ ហើយចំណាត់ថ្នាក់នៃកម្ចីទាំងនោះ គឺចាត់ទុកជាក្រុមធម្មតា (ក្រុមទី១) ដោយធនាគារយល់ឃើញថាឥណទានទាំងនេះ ត្រូវបានគេបង់ជាទៀងទាត់ទៅតាមកាលវិភាគសងប្រាក់។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារនៅតែមិនទាន់ទទួលបាននូវការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅឡើយទេ។

www.sacombank.com.kh